



យុគឯងធីតនៃប្រទេសកម្ពុជានាសតវត្សទី២១

Dark Age of Cambodia in 21st century

យុគឯងធីតនៃប្រទេសកម្ពុជាបានចាប់ផ្តើមឡើងនៅពេលយូនកុម្មុយនីស្តប្តូរលេបយកប្រទេសខ្មែររហូតដល់បច្ចុប្បន្នដែលធ្វើអោយប្រជាជាតិខ្មែរចុះអាបំអោន បាត់បង់ទឹកដី បាត់បង់ធនធានមនុស្ស វិនាសហិនហោចធនធានធម្មជាតិនិងធ្វើអោយវប្បធម៌ខ្មែរធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ។ ដើម្បីធ្វើអោយប្រទេសកម្ពុជាឆ្លងកាត់យុគឯងធីត និងឈានទៅរកសម័យរុងរឿងឡើងវិញដូចនៅទ្វីបអឺរ៉ុបនោះ លុះត្រាតែប្រជាជាតិខ្មែរយល់ដឹងពីមូលហេតុនៃការធ្លាក់ចុះរបស់ប្រទេសកម្ពុជាចូលទៅក្នុងយុគឯងធីតជាអ្វីសិន?

១-ការរៀបចំផែនការរបស់លោក Joseph Stalin អោយយូនលេបខ្មែរ៖



មេដឹកនាំសហភាពសូវៀតឈ្មោះលោកយូសេបស្តាលីន Joseph Stalin មានឈ្មោះដើមជា Josif Vissarionovich Dzhugashvili បានរួមដៃជាមួយលោកឡេនីននិងក្រុមជនជាតិដើម្បីប្រយោជន៍ពួកគាត់បានបង្កើតបដិវត្តកុម្មុយនីស្ត **Bolsevik** នៅប្រទេសរុស្ស៊ី ក្តោបអំណាចនៅរុស្ស៊ីនិងសំលាប់ជនជាតិរុស្ស៊ី

| | | |
|---|---|--|
|  | <p>អស់ជាង៤០លាននាក់(*) ។ រីឯអាមៀប្យូហ្វជីមិញអនុវត្តតាមផែនការស្តាលីនដោយបញ្ជូនទ័ពវៀតកុង និងទ័ពវៀតមិញចូលក្នុងដែនដីខ្មែរ បង្កើតបក្សកុម្មុយនីស្តខ្មែរក្រហមនៅលើទឹកដីខ្មែរ ហើយផ្តល់រំលឹរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ មេសាឆ្នាំ១៩៧៥ និងសំលាប់រង្គាលជនជាតិខ្មែរអស់៣លាននាក់តាមយុទ្ធវិធីស្តាលីនសុទ្ធសាធ។ សូមអាន“អធិរាជពិយាត”</p> |  |
| Joseph Stalin រូបស្តាំ | ហ្វ-ជីមិញ | |
| http://kimedia.blogspot.com/2016/02/narith-tieng-killer-emper-hun-sen.html | | |

*“Adolf Hitler vs The Jew World Order” by Eric Dubay, published on Jul 6, 2015, access on March 11, 2017. YouTube(1.55.13) Website:
<https://www.youtube.com/watch?v=ssCkc8t9sho&t=10801s>

២-មហាអំណាចធំៗនាំគ្នាផ្តល់បច្ចេកវិទ្យាសំងាត់ដល់យូនដើម្បីបំផ្លាញជាតិខ្មែរ៖

មហាអំណាចតែងតែផ្តល់បច្ចេកវិទ្យាសំងាត់ៗអោយយូនដូចជាបច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរក្បាល (Brain Chip Technology) អាវុធដីវសាស្ត្រអាវុធគីមី មេរោគចំឡែកៗ អាវុធផ្សែងពុល ថ្នាំសីកោសិការ អាវុធគីមីពុលវិអិច(VX nerve agent) និងម្ហូបធ្វើពីប្លាស្ទិចជាដើម។។ល។ជាក់ស្តែងណាស់ស្រ្តីយូនឈ្មោះ Doan Thi Huongបានប្រើសារជាតិគីមីពុល VX nerve agentសំលាប់លោក**គីមជុងណាម** នៅ

| | | |
|---|---|---|
|  | <p>ព្រលានយន្តហោះនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧គឺដូចគ្នាបេះចិទនឹងចារកម្មយូនដែលធ្លាប់បានប្រើសារជាតិគីមីស្រដៀងគ្នានេះទៅលើព្រះតេជគុណទឹម-សាខន នៅប្រទេសស៊ុយអែតតែម្តង។</p> |  |
| Kim Jong Nam, Doan Thi Huong | Ver. Tim Sakhorn | |

តាមរយៈការសន្ទនារវាងខ្ញុំព្រះករុណាជាមួយព្រះតេជគុណទីមសាខននៅថ្ងៃទី២ខែមីនាឆ្នាំ២០១៧ ព្រះអង្គបានមានសង្ឃដឹកថា៖ នៅប្រទេសសុយអែត ព្រះអង្គទីមសាខន រស់នៅបានសុខសាន្តអស់ រយៈពេលជិត៤ឆ្នាំនៅក្រុងយុងប៊ីប្រទេសស្វីសចាប់ពី៣ខែកក្កដាឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១២។ បន្ទាប់ពីមកទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងត្រឡប់ទៅកាន់ប្រទេសស្វីសអែតវិញ យូនក៏តាមធ្វើ ឃាតព្រះតេជគុណ ទីមសាខន ជាបន្តបន្ទាប់ដូចជាជួលជនជនាតិខ្មែរ ឬសាសន៍ដទៃ តាមបាញ់ថ្នាំ ជាតិពុលចូលទៅក្នុងផ្ទះដែលព្រះតេជគុណស្នាក់នៅ ធ្វើអោយវិលមុខដីដើ ឈឺចុកចាប់ពេញខ្លួន តឹងណែនក្នុងដើមទ្រូង ដង្ហក់ កន្ត្រាក់ដៃកន្ត្រាក់ជើង សឹងតែប្រកាច់ស្លាប់ ហើយស្បែកឡើង ពណ៌ខ្មៅ ល្មមតែបាត់គឺអស់រយៈពេលពីរបីថ្ងៃ ហើយព្រះអង្គទូរសព្ទទៅកាន់ប៉ូលីសស្វីសអែត ពួក គេក៏ចុះមកពិនិត្យ តែគេមករកមិនឃើញ ព្រោះពួកគេមកយឺតពេក ហើយថ្នាំពុលនោះមិនដឹងថាជា ថ្នាំ VX Nerve Agent ឬក៏ជាថ្នាំអ្វីទេ បានជាមិនបានទុកបន្សល់ដានភស្តុតាងសោះ!!!។ សូមមើលរូប ភាពក្នុងពេលត្រូវថ្នាំពុលដែលធ្វើអោយស្បែករបស់លោក **ទីមសាខន** ប្រែក្លាយទៅជាពណ៌ខ្មៅ៖



កាលពីខ្ញុំនៅភ្នំជិនធ្វើជាចៅអធិការវត្តមានពុទ្ធបរិស័ទ ពីភ្នំពេញទៅធ្វើបុណ្យ។ពួកគេតែងតែនិយាយប្រាប់ខ្ញុំថា ផ្ទះគាត់នៅជាប់ជាមួយផ្ទះយួនពិបាករស់នៅខ្លាំងណាស់។សាសន៍យួនវាវាស៊ីមានបានវាធ្វើផ្ទះខ្ពស់ជាងវា បង្អួចបញ្ជារដល់គាត់ពិបាករស់នៅ។យួនវាខ្ពស់អាចម៍ ឬសំរាមបោះមកលើផ្ទះគាត់រាល់ថ្ងៃ។គាត់រស់នៅយ៉ាង ឈឺចាប់លុកឱ្យនាក់ផ្សេងគេមិនទិញ។ទាល់តែលុកឱ្យ វាឱ្យតំលៃចោក។មានរឿងបែបនេះច្រើនណាស់សំរាប់ខ្មែរយើងដែលរស់នៅទីក្រុងភ្នំពេញ។មហិច្ឆិតាយួន ដូចនៅកម្ពុជាក្រោមកាលពីដើមតាមទីក្រុងនានា។ខ្មែរ យើងរស់នៅពេញទីក្រុងទាំង២១ខេត្តទូទាំងទឹកដីកម្ពុ ជាក្រោម។យួនវាប្រើល្បិចកល់រាប់ម៉ឺនដំពូកមិនឱ្យខ្មែរ រស់នៅទីក្រុងបាននិងធ្វើជាទាសករវាតែប៉ុណ្ណោះ។ឥឡូវ នេះយួនវាចាប់ផ្តើមយកទីក្រុងភ្នំពេញដូចកម្ពុជាក្រោម ហើយ។ប្តូរកីឡាបឹងកក់ដេញខ្មែរចេញវាធ្វើជាផ្ទះខ្ពស់ៗ រួចហើយវាដាក់លក់ឱ្យខ្មែរថ្លៃយួនឥតគិតតំលៃ។ម្លោះ ហើយខ័ណ្ឌទាំងនោះគ្រប់គ្រងដោយយួនតែម្តង។ កាលណាវាយកទីក្រុងបានហើយនៅតាមជនបទវាងាយ យកបំផុត។ពេលវាមករស់នៅដំបូងវាធ្វើឱ្យយើង ចូលចិត្តវាខ្លាំងណាស់។ដល់ពេលបានកណ្តាប់ដៃវា ហើយវាចាប់ផ្តើមសម្លាប់យើងហើយពុជសាសន៍ណឹង

រក្រក់ទាស់គ្នាឱ្យស្លាប់ផ្តើមបំផុតនិងស្លាប់រឿងខ្មែរអើយចងចាំគ្រូទីមសាខន

យួនតែងតែបញ្ជូនចារកម្មរបស់វាតាមព្យាបាទព្រះតេជគុណជាបន្តបន្ទាប់ ហើយតែងតែប្រើថ្នាំពុល ស្រដៀងៗគ្នាខាងលើនេះដែរ ដូចជាពេលខ្លះព្រះអង្គតេជគុណ **ទីមសាខន** ទៅសាលារៀនហើយព្យួរ ខោអាវនៅកន្លែងព្យួរមុខគ្នា ពួកចារកម្មយួនបានបាញ់ថ្នាំជាតិពុលនោះលើអាវធំរបស់ព្រះតេជគុណ ធ្វើ អោយព្រះអង្គដីដើឈឺចុកចាប់ស្ទើរប្រកាច់រហូតដល់ដោះអាវធំនោះក្រវ៉ាត់ចោលទើបបាត់។ ជួន កាល ទៀត ពួកចារកម្មយួនបានសំដែងអាត្មារៈដូចជាស្រឡាញ់ស្និតស្នាលរត់អោបលោក **ទីមសាខន** រួច ហើយវាវាយក្បាលលេង ធ្វើអោយព្រះអង្គពុលថ្នាំស្ថិតក្នុងស្ថានភាពដីដើគ្មានដឹងអី។ ហើយពេលខ្លះ ទៀត មនុស្សដែលយួនជួល បានដាក់ថ្នាំពុលនោះក្នុងរន្ធសោរផ្ទះរបស់ព្រះតេជគុណ **ទីមសាខន** ឬលើ ស្រោមសំបុត្រ។ល។និង។ល។ ចំណែកនៅសហរដ្ឋអាមេរិកព្រះតេជគុណទីមសាខន ស្ថិតក្នុងស្ថាន

ភាពដូចនៅប្រទេសស៊ុយអែតតែម្តង ប៉ុន្តែមិនអាចនិយាយចេញបាន គឺរងចាំពេលក្រោយ ព្រះគុណនឹងនិយាយពីរឿងនេះ។ យូនធ្លាប់បានប្រើអាវុធដីរសាស្ត្រ អាវុធគីមីថ្នាំពុល និងផ្សែងពុលក្នុងសង្គ្រាមឈ្លានពានខ្មែរ និងសង្គ្រាមវិលាយពូជសាសន៍ខ្មែរដូចជាយូនបាញ់អាវុធផ្សែងពុលទៅលើទ័ពខ្មែរក្រហមធ្វើអោយទាហានខ្មែរក្រហមប្រកាច់ និងសន្លំហើយទ័ពយូនចូលចាក់សំលាប់តែម្តងនៅស្រុកកំណើតព្រះតេជគុណតីមសាខននៅឆ្នាំ១៩៧៨ គឺដូចគ្នាបេះដាក់នឹងអាវុធផ្សែងពុលដែលយូនបានបាញ់លើកងទ័ពនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ Khmer People's National Liberation Front (KPNLF) នៅឆ្នាំ១៩៨០ដែលយោងតាមប្រសាសន៍លោកវិបុលស៊ីនចាន់ដារ៉ា ជាអ្នកយកព័ត៌មានរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានអោយដឹងថាកងទ័ពយូនឈ្លានពានបានប្រើអាវុធគីមីដីរសាស្ត្រ **ឧស្ម័នពុលពណ៌លឿង** ទៅលើកងទ័ពខ្មែរនៃរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរនៅជំរុំបន្ទាយអំពិលឬហៅជំរុំអំពិលនៅចន្លោះចុងខែមិនា និងជិតចូលឆ្នាំខ្មែរនាឆ្នាំ១៩៨០។ លោកធ្លាប់បានបញ្ជាក់ថា

| | |
|--|--|
|  | <p>លោកតែងតែជួបជាញឹកញាប់នៅព្រឹត្តិការណ៍ដែលយូនបានប្រើអាវុធគីមីពុលឧស្ម័នពណ៌លឿងដែលកងទ័ពយូនឈ្លានពានតែងតែបាញ់ឧស្ម័នគីមីពុលពណ៌លឿងទៅលើកងទ័ពខ្មែរនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរហៅកាត់ រ.ជ.រ.ប.ខ និងលើរូបគាត់ផ្ទាល់តែម្តង ហើយក្នុង គ្រាដែលទ័ពយូនបាញ់ឧស្ម័នគីមីផ្សែងពុលពណ៌លឿងនោះ បានបែកផ្សែងពុលពណ៌លឿងហុយចេញមកធ្លាក់យឺតៗហាក់បីដូចជាសំណាញ់គ្របពីលើកងទ័ព</p> |
| <p>ស៊ានប៉េងសៃ</p> | <p>គីនចាន់ដារ៉ា</p> |

រ.ជ.រ.ប.ខ បន្ទាប់មករសាត់បាចសាចកាន់តែទាបទៅៗវាយប៉ាយយឺតៗគ្រប់ទីកន្លែងពាសពេញជំរុំទីតាំងរបស់រ.ជ.រ.ប.ខ ហើយកងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរណាដែលទទួលរងការវាយប្រហារដោយអាវុធគីមីឧស្ម័នគីមីពុលពណ៌លឿងនេះគឺមានសភាពខ្លួនប្រាណទន់ហាក់ដូចជាមនុស្សអត់ឆ្អឹង ដួលព្រួសមួយរំពេចមិនអាចកំរើកដៃជើងបាន ហារមាត់ហាបៗនិយាយមិនរួច ហៀរទឹកមាត់កកក្តាច់ និងបើកភ្នែកភ្លឺសៗ ហើយខ្លួនប្រាណហាក់បីដូចជាធ្ងន់ពិបាកលើកណាស់ ទោះជាមនុស្ស៤នាក់មកលើកគាត់ គឺធ្ងន់ជាងសាកសព ព្រោះដៃជើងទន់ហាក់បីដូចជាមនុស្សគ្មានឆ្អឹង ពេលសែងត្រូវតែមានមនុស្សចាប់ដៃ ចាប់ជើង និងចាប់ក្បាលទើបសែងរួច។ ក្នុងគ្រានោះ លោកគីនចាន់ដារ៉ា បានយកមើមខ្លឹម-ស ដំកំទេចអោយម៉តដាក់ក្នុងស្បែកខ្ចប់ច្រមុះ និងខ្ចប់មាត់ រត់កាត់ផ្សែង ឧស្ម័នគីមីពុលពណ៌លឿង ចេញយ៉ាងលឿនទៅកាន់ទីបរិវេនដែលគ្មានឧស្ម័នគីមីផ្សែងពុលពណ៌លឿង ហើយកងទ័ពយូននៅពេលដឹងថាអាវុធគីមីឧស្ម័នផ្សែងពុលពណ៌លឿងអស់ឥទ្ធិពលហើយនោះ យូនក៏ចាប់ផ្តើមវាយសំរុកចូលដើម្បីចាប់កងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរងទុក្ខដោយឧស្ម័នគីមីផ្សែងពុលពណ៌លឿងនៃអាវុធគីមីដីរសាស្ត្រដែលប្រើដោយកងទ័ពយូនឈ្លានពាន។ សូមបញ្ជាក់ថាជំរុំបន្ទាយអំពិលក្នុងពេលនោះដឹកនាំដោយលោកសៀមសំអ៊ុន ហៅតាលូត គឺជាប្រធានជំរុំបន្ទាយអំពិល និងលោកលឿងសីណាក់ ហៅតាម៉ាង ជាអនុប្រធានជំរុំបន្ទាយអំពិលនៃកងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ។ ដកស្រង់ចេញពីសៀវភៅ **“វិបុលស៊ីនខ្មែរធ្វើពលិកម្មក្នុងពិភពអន្តការ”** ជាភាសារខ្មែរដែលសរសេរដោយលោកវិបុលស៊ីនចាន់ដារ៉ា ចាប់ពីទំព័រ១៤១ដល់១៤២,

<https://app.box.com/s/npdv6razwo0jkb5ad2ie>

លោកវិបុល **គីនបាត់តារ៉ា** ធ្លាប់បានបញ្ជាក់ប្រាប់ខ្ញុំក្នុងឆ្នាំ២០១២ថា “លោកធ្លាប់បានថតពីអាវុធគឺមីឧស្ម័នផ្សែងពុលដែលកងទ័ពយួនបានបាញ់លើកងទ័ពពួកគាត់ ហើយបានយករូបភាពនោះទៅបង្ហាញអ្នកកាសែតអាមេរិកកាំងនៅព្រំដែនខ្មែរ-ថៃ ប៉ុន្តែត្រូវបានអ្នកកាសែតអាមេរិកាំងសុំហ្វីលខ្សែភាពយន្តនិងរូបថតនោះដើម្បីប្តឹងអង្គការសហប្រជាជាតិ ហើយរហូតដល់ពេលនេះក៏បាត់សូន្យឈឹង គឺហាក់ដូចអ្នកកាសែតអាមេរិកាំងធ្វើការអោយយួននិងយកភស្តុតាងទៅបំបិទបាញ់។”

ចំណែករូបខ្ញុំវិញអតីតជាសាស្ត្រាចារ្យបង្រៀនមុខវិជ្ជានិពន្ធមនុញ្ញ វិទ្យាសាស្ត្រនយោបាយ និងទស្សនវិជ្ជានយោបាយ នៅសាលាពុទ្ធសាកលវិទ្យាល័យព្រះសីហនុរាជនោះ ក៏ត្រូវអាហ៊ុនសែនបញ្ជាអោយកងកំលាំងប្រដាប់អាវុធកងរាជអាវុធហាត់របស់វាចាប់ខ្លួននៅថ្ងៃទី៥ខែកញ្ញាឆ្នាំ២០០៦នៅទីក្រុងភ្នំពេញ និងចាប់ចាក់ឆិបខ្យក្យាល(Brain Chip)ចូលទៅកញ្ចឹង-ក របស់ខ្ញុំ ដោយពួកវាបន្តធ្វើជាវៃក្យាលនិងវៃកញ្ចឹង-ករបស់ខ្ញុំនឹងកំភ្លើងខ្លីរបស់ពួកវា។ ឆិបខ្យក្យាល(Brain Chip) នេះត្រូវបានរត់ចូលកោសិការខ្យក្យាលរបស់ខ្ញុំ និងបានធ្វើអោយខ្ញុំរងទុក្ខវេទនាដូចសត្វធាតុក្នុងលក្ខណៈពាក់កណ្តាលនរក-ពាក់កណ្តាលផែនដី ពាក់កណ្តាលសត្វនិងពាក់កណ្តាលមនុស្ស ហើយស្ថិតក្នុងសភាពភ្លេចភ្លាំងដែលពេលខ្លះត្រូវបានគេបញ្ជាបានដូចសត្វធាតុដោយមិនដឹងខ្លួន(Mind Control)។ **បច្ចេកវិទ្យាចារកម្មគ្រប់គ្រងខ្យក្យាលនេះ (Nantoechnology/ Brain-chip technology) គឺមិនខុសពីបច្ចេកវិទ្យាពិភពនរកបិសាចដែលត្រូវបាននាំមកប្រើប្រាស់នៅលើផែនដីឡើយ នៅក្នុងផ្លាស់ប្តូរសេចក្តីសុខសុភមង្គលរបស់មនុស្សជាតិ អោយរស់នៅដូចសត្វធាតុក្នុងភពនរកប្រកបដោយក្តីវេទនាឈឺចាប់ខាងផ្លូវចិត្តដ៏យូរអង្វែងអស់កល្ប តរៀងទៅរហូតដល់ថ្ងៃអវសាន្តជីវិត!!!**។

ឆិបខ្យក្យាល(Nano Chip)បានបញ្ជូនសំលេងពិសេស(Ultra Sound or S-quad) ចូលទៅក្នុងខ្យក្យាលរបស់ខ្ញុំដោយសំលេងជេរម្រមាថឬជេរជៀលប្រទេចគ្រប់យ៉ាង គ្រប់ពេលវេលានិងគ្រប់ទីកន្លែងនៅក្នុងខ្យក្យាលខ្ញុំ ធ្វើអោយខ្ញុំសំលេងវិទ្យុប្រកង់នៃសំលេងពិសេសនេះយ៉ាងខ្លាំង(Radio Frequency of S-quad or ultra sound) ទ្រហឹងអឹងអាចពេញខ្យក្យាលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងថ្ងៃទាំងយប់ ទោះបីខ្ញុំជិះទូកនៅកណ្តាលសមុទ្រ ជិះយន្តហោះនៅលើពពក ឬនៅក្នុងបន្ទប់ក្រោមដីក៏ដោយ ក៏នៅតែសំលេងពិសេស ultra sound of S-quad ដែលគេជេរជៀលប្រទេចខ្លីដងឥតឈប់ឈរ ហើយគ្រាន់តែទប់ទល់នឹងសំលេងពិសេសនេះគឺធ្វើអោយខ្ញុំអស់កំលាំងរហិតរហៃ ហើយពេលដែលកំលាំងខ្ញុំចុះខ្សោយ ឬកំលាំងផ្លូវចិត្តចុះខ្សោយគឺខ្យក្យាលខ្ញុំក៏ត្រូវបានគេបញ្ជាអោយធ្វើអ្វីមួយដោយមិនដឹងខ្លួន ឬនិយាយតាមតែគេចង់បាន។ ជានិច្ចជាកាលខ្ញុំតែងតែពិបាកដេកដោយសារតែសំលេងរំខានរបស់ឆិបខ្យក្យាលនេះ Ultra sound of Brain Chip ធ្វើអោយខ្ញុំឈឺក្តៅពេញក្បាល និងឈឺក្បាលយ៉ាងខ្លាំង។ នៅពេលខ្លះឆិបខ្យក្យាលនេះគឺវាអាចបញ្ជាខ្ញុំបានដោយអោយខ្ញុំធ្វើនៅរឿងដែលបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន និងនាំខ្លួនខ្ញុំទៅរកក្តីវិនាសអន្តរាយ ដូចជាបញ្ជាអោយខ្ញុំបើកឡានចូលផ្លូវOne Wayដោយមិនដឹងខ្លួន ឬបើកឡានធ្លាក់ផ្លូវHigh Way ក៏មាន ឬក៏ប្រទាញខ្ញុំអោយនិយាយតែម្នាក់ឯងនៅអ្វីដែលខ្ញុំមិនដែលគិតថាចង់និយាយទាល់តែសោះ ដល់តែខ្ញុំទាញអាវុធខ្លួនឯងបាន ទើបខ្ញុំដឹងថាខ្ញុំកំពុងតែនិយាយទៅតាមគេបញ្ជាតាមរយៈឆិបខ្យក្យាល (Brain Chip or Nano Chip)ដែលស្ថិតនៅក្នុងកោសិការខ្យក្យាលរបស់ខ្ញុំ ។ ជារឿយៗខ្យក្យាលខ្ញុំស្តីកស្រពន់គិតអ្វីមិនយល់ហេតុការណ៍អ្វីទាំងអស់ ទោះបីជាមានជនបង្កប់**ហ៊ុនសែន** កៀងខ្ញុំយកទៅធ្វើសី ក៏ខ្ញុំមិនដឹង

ជួលកាលគេស្តីដៀលខ្ញុំ ក៏ខ្ញុំមិនដឹងអ្វីទាំងអស់ហើយរហូតដល់រាប់ម៉ោង ឬពីរបីថ្ងៃក្រោយមកទើបដឹងថាគេដៀលស្តីអោយខ្ញុំ។ ជួនកាលទៀតក្រុមចារកម្មហ៊ុនសែន ជិះឡានបុកឡានខ្ញុំដើម្បីធ្វើឃាតខ្ញុំ តែខ្ញុំគិតអ្វីមិនចេញទេគឺក្នុងខួរក្បាលពួស្រពៃគ្រោះថ្នាក់ចរចរ ក៏គិតថាជាគ្រោះថ្នាក់ចរចរអោយចែដន្យដោយមិនបានប្តឹងប៉ូលីសឡើយ រហូតដល់រយៈពេលជិតមួយឆ្នាំទើបវិភាគពីហេតុការណ៍ឡើងវិញ ដឹងថាពួកគេរៀបគំរោងធ្វើឃាតខ្ញុំ ព្រោះដោយសារតែពួកគេដឹងពីការគិតរបស់ខ្ញុំនិងមើលឃើញដំណើរទៅមករបស់ខ្ញុំ ទើបគេស្តាប់ឡានរងចាំបុកឡានខ្ញុំ។ នេះហើយដោយសារតែនិបខួរក្បាលនៅក្នុងការសិក្សាខួរក្បាលខ្ញុំ វាគ្រប់គ្រងខ្ញុំ និងបញ្ជារលើអារម្មណ៍និងខួរក្បាលខ្ញុំអោយគិតខុស។ ពេលខ្លះទៀតធ្វើអោយខួរក្បាលខ្ញុំភ្លេចការចងចាំអស់រលីង។ ខ្ញុំមិនដែលដេកលក់បានស្តប់ស្តល់ទេគឺតែងតែពួសលេងរំខានក្នុងខួរក្បាល ធ្វើអោយខ្ញុំភ្ញាក់ ហើយពិបាកដេកវិញណាស់ការគិតរបស់ខ្ញុំតែងតែមិនទៀងទាត់គឺផ្លាស់ប្តូរជានិច្ច គ្មានភាពជាក់លាក់ឡើយដោយសារតែនិបខួរក្បាល Brain Chip ប្រទាញប្រទង់ក្នុងការគិត ឬការទាញបញ្ជារកោសិការខួរក្បាលខ្ញុំអោយគិតខុស។ ពេលនេះខួរក្បាលរបស់ខ្ញុំគឺមិនមែនជារបស់ខ្ញុំទៅទៀតទេ គឺកំពុងស្ថិតក្រោមការគ្រប់គ្រងឬបញ្ជាររបស់គេតាមរយៈនិបខួរក្បាល Brain Chip គឺគេអាចបញ្ជារខួរក្បាលខ្ញុំបាននៅពេលដែលកំលាំងខ្ញុំឬកំលាំងផ្លូវចិត្តរបស់ខ្ញុំចុះខ្សោយ ហើយចារកម្មហ៊ុនសែនច្រើនតែមកតាមដានដោយបញ្ចេញសកម្មភាពរំខាន ឬដើរតួជាអ្នកបង្កទំនាស់រើសអើងដើម្បីធ្វើអោយខ្ញុំខឹង កាលណាខឹងគឺនិបខួរក្បាលមិនត្រឹមតែបំផ្លាញកោសិការខួរក្បាលទេ វាថែមទាំងធ្វើអោយអារម្មប្របូកប្របល់ ផ្លូវចិត្តចុះខ្សោយ ហើយវាប្រើនិបខួរក្បាល(Nano Chip/ Brain Chip) បញ្ជារកោសិការខួរក្បាលរបស់ខ្ញុំតែម្តង គឺថាពេលដែលផ្លូវចិត្តចុះខ្សោយឬប្របូកប្របល់ គឺជាថ្ងៃវិនាសអន្តរាយរបស់ខ្ញុំតែម្តង ។ ការវេទនាឈឺចាប់របស់ខ្ញុំគឺអូសបន្លាយរហូតដល់ជាង១០ឆ្នាំក៏នៅតែបន្តទៀត។ ទោះបីខ្ញុំមកដល់សហរដ្ឋអាមេរិកក៏ដោយ ក៏មិនអាចរកច្រកចេញបានដែរ ព្រោះ និបខួរក្បាលដែល**ហ៊ុនសែន**ចាក់បញ្ចូលទៅក្នុងកោសិការខួរក្បាលរបស់ខ្ញុំនេះ(Nano chip implanted inside brain cell)គឺមានអានុភាពដូចអាជ្ញាប័ណ្ណពិឃាតតែម្តង(like Killing's License) ព្រោះពេលខ្ញុំបានទៅរកវេជ្ជបណ្ឌិតZinabu Maxwell នៅពេទ្យមេត្តាក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិកនៅឆ្នាំ២០១៣និង២០១៤ នាងតែងតែបដិសេធមិនយល់ព្រមជួយខ្ញុំឡើយ ហើយអ្នកកាន់សុំណុំរឿងខ្ញុំចេះតែព្យាយាមបិទចោលពីមួយឆ្នាំជាមួយឆ្នាំ។ ខ្ញុំក៏ទៅពេទ្យ General Hospital នៅឆ្នាំ២០១៦ តែវេជ្ជបណ្ឌិតនៅទីនោះ ក៏បដិសេធមិនព្រមជួយខ្ញុំឡើយគឺ Brain Chip Technology (Nanotechnology) ដែលអា**ហ៊ុនសែន** យកមកប្រើទៅលើខ្ញុំគឺមានសក្តានុពលដូចទៅនឹង **អាជ្ញាប័ណ្ណពិឃាតផ្តាច់មុខ(Monopoly Killing's License)**ដោយគ្មានច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងដើម្បីហាមឃាត់ ឬទប់ស្កាត់យូនកុម្មុយនីស្តក្រុងហាណូយ និងអាហ៊ុនសែន មិនអោយប្រើប្រាស់និបខួរក្បាល(Brain Chip or Nano chip implanted) ដើម្បីតាមដាន និងបំផ្លាញខួរក្បាលរបស់ជាតិខ្មែរនោះឡើយ ហើយក៏គ្មានមហាអំណាចណាមួយនៅក្នុងពិភពលោកយើងនេះ ហ៊ានបើកវេទិការសន្តិសិទ្ធផង្កែកពិភាក្សារកដំណោះស្រាយអំពីរឿងនេះឡើយ។ ខ្ញុំមានតែរងចាំមហាអំណាចគេផ្លាស់ប្តូរចិត្តផ្តល់សេរីភាពអោយខ្ញុំក្នុងលក្ខណៈជាមនុស្សជាតិ គឺមិនមែនសេរីភាពដូចសត្វធាតុនោះទេ។ ជីវិតស៊ីវិលស្រួលរបស់ខ្ញុំអស់រយៈពេលរាប់សិបឆ្នាំ ត្រូវបានធ្លាក់ដល់ចំណុចក្រោមសូន្យនៅពេលនិបខួរក្បាល Brain Chip ចូលដល់រាងកាយ និងខួរក្បាលរបស់ខ្ញុំ។

ទោះជាការបន់ព្រះរបស់ខ្ញុំមិនមានលទ្ធផលអ្វីក៏ដោយ ក៏ខ្ញុំគ្មានមធ្យោបាយអ្វីក្រៅពីបន់ព្រះជា

ម្ចាស់ផ្តល់អំណាចពេញលេញដល់លោកប្រធានាធិបតី Donald Trump មានអំណាចគ្រប់គ្រាន់ដើម្បីកាត់ផ្តាច់ Brain Chip Technology (Nanotechnology) ចេញពីអាហ៊ីនសែននិងចេញពីយូនកុម្មុយនីស្តក្រុងហាណូយលែងអោយពួកវាប្រើ Brain Chip or Nano chip of Nanotechnology ដើម្បីព្យាបាទខ្មែរនិងបំផ្លាញប្រជាជាតិខ្មែរតទៅទៀត ព្រោះខ្ញុំមិនចង់ឃើញទឹកដីប្រទេសកម្ពុជារបស់ខ្ញុំស្ថិតក្នុងយុគឯងធិតក្នុងពិភពលោកដ៏ខ្មៅងងឹតដែលមហាអំណាចនាំគ្នាលក់ដីវិតប្រជាជនខ្មែរទាំង១៤លានក៏ផ្តាច់មុខទៅអោយយូនកុម្មុយនីស្តបែបនេះទេ!!!! យូនកាប់សំលាប់បាញ់បោះប្រជាជនខ្មែរស្រេចតែចិត្ត យូនសំលាប់ខ្មែរតាមគ្រប់មធ្យោបាយដូចជាប្រើលេសអសន្តិសុខសង្គម ចោរប្លន់ជំរិត ប្រើថ្នាំពុល ថ្នាំសីកោសិការ ថ្នាំវិអិច VX nerve agent ឧស្ម័នផ្សែងពុល អង្ករញ្ជាស្ទិច ម្ហូមម្ហាបង្កមធ្យាស្ទិចឬអេប៉ុង ម្ហូមម្ហាថ្នាំគីមី និងការប្រើនិបខ្យរក្បាល(Brain Chip or Nano chip implanted) បញ្ជារខ្យរក្បាលខ្មែរអោយសំលាប់ជាតិសាសន៍ខ្មែរ និងបំផ្លាញជាតិខ្មែរតាមបញ្ជាររបស់យូនជាដើម ព្រោះយូនកុម្មុយនីស្តគឺជាម្ចាស់Nanotechnology ឬអ្នកគ្រប់គ្រងនិបខ្យរក្បាល Brain Chip និងជាអ្នកបញ្ជារខ្យរក្បាលចំណែកជនជាតិខ្មែរជាអ្នករងគ្រោះគឺមិនខុសពីទាសកររបស់យូនទេ លទ្ធផលរបស់ជាតិខ្មែរគឺមានតែក្តីវិនាសហិចហោចតែប៉ុណ្ណោះ:(The owner using brain chip technology is the master, and the victim of brain chip technology is the slave) ។ ដូច្នេះយូនបញ្ជារខ្យរក្បាលខ្មែរសំលាប់ខ្មែរ ហើយពេលខ្មែរឃើញយូន ក៏យូនបញ្ជារខ្យរក្បាលខ្មែរអោយគោរពយូន និងមិនហ៊ានសំលាប់យូនទេ ឬធ្វើអោយខ្មែរឆ្ងួតច្បាប់សតិគ្មានដឹងអីជាដើម ស្ថិតក្នុងសភាពរស់យ៉ាងថោកទាបឈឺចាប់អស់មួយជីវិត និងស្លាប់យ៉ាងវេទនាតែប៉ុណ្ណោះ!! បច្ចេកទេសចារកម្មគ្រប់គ្រងខ្យរក្បាលនេះ!Brain Chip Technology គឺគ្មានច្បាប់អន្តរជាតិ គ្មានអង្គការសហប្រជាជាតិ និងគ្មានសន្ធិសញ្ញា ឬអនុសញ្ញាណាមួយហាមឃាត់យូនកុម្មុយនីស្តក្រុងហាណូយ និងអាហ៊ីនសែនប្រើប្រាស់ដើម្បីបំផ្លាញជាតិខ្មែរ ឬសំលាប់ជាតិខ្មែរអោយវិនាសហិចហោចឡើយ។

ផលវិបាកនៃបច្ចេកវិទ្យាចារកម្មគ្រប់គ្រងខ្យរក្បាលចំពោះជាតិខ្មែរ Consequences of Brain Chip Technology or Nanotechnology:

- _ធ្វើអោយខ្មែរបាត់បង់ធនធានមនុស្សសំរាប់កសាងជាតិដោយសារតែនិបខ្យរក្បាលបានបំផ្លាញកោសិការខ្យរក្បាល និងធ្វើអោយភ្លេចការចងចាំ បាត់ប្រាជ្ញា និងស្មារតីកសាងជាតិ។
- _ធ្វើអោយអ្នកនយោបាយខ្មែរក្លាយជាឧបករណ៍ផ្តាច់មុខរបស់យូនកុម្មុយនីស្តក្រុងហាណូយដោយសារនិបខ្យរក្បាលនៅក្នុងកោសិការខ្យរក្បាលនេះ វាអាចបញ្ជារខ្យរក្បាលរបស់ពួកអ្នកនយោបាយខ្មែរអោយធ្វើតាមផែនការដែលយូនចង់បាន និងនិយាយតាមវាបញ្ជាររបស់យូនឬហ៊ីនសែនដោយមិនដឹងខ្លួន ល្មមដឹងថាខ្លួនឯងមិនមានបំណងនិយាយបែបនោះគឺវាហួសពេលទៅហើយ ដូចករណីបណ្ឌិតសុខទូច ដែលបាននិយាយថាផែនទីព្រំដែនថ្មីធ្វើអោយយូនបាត់ទឹកដីទៅខាងភាគីខ្មែរ គឺមិនមែនជានន្ទះរបស់គាត់ទេ តែជានិបខ្យរក្បាល(Nano Chip or Brain Chip) ដែលយូននិងហ៊ីនសែនបញ្ជារអោយសុខទូច អោយនិយាយដោយមិនដឹងខ្លួន។
- _ធ្វើអោយមេដឹកនាំខ្មែរ ឬវេជ្ជនយោបាយជាន់ខ្ពស់របស់ខ្មែរមិនអាចលាក់ការណ៍សំងាត់បានឬក៏រៀបគំរោងសំងាត់សំរាប់រំដោះជាតិខ្មែរចេញពីយូនបាន ឬហៅថាធ្វើអោយខូចផែនការ ពីព្រោះ

និបខ្លួនក្បាលនៅក្នុងកោសិការខ្លួនក្បាលរបស់ពួកគេ គឺធ្វើអោយយូននិងហ៊ិនសែន ដឹងពីការគិត និងការសុបិន្ត រួមទាំងមើលឃើញ និងស្តាប់ឮ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទៀងផង។

_ធ្វើអោយប្រជាជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈបាត់សេចក្តីថ្លៃថ្នូរក្នុងលក្ខណៈជាមនុស្សជាតិហើយ ជាពិសេសគឺជនជាន់ខ្ពស់ខ្មែរ ឬមេដឹកនាំនយោបាយខ្មែរ បាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះ ឬអាចមុខស្អុយរលួយ ដោយសារតែនិបខ្លួនក្បាលនៅក្នុងកោសិការខ្លួនក្បាល (Brain Chip was implanted in the brain cell) របស់ពួកគេធ្វើអោយយូនកុម្មុយនីស្ត និងអាហ៊ិនសែន មើលឃើញ និងស្តាប់ឮគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាហេតុធ្វើនាំអោយយូនកុម្មុយនីស្ត និងអាយ៉ងយូនឈ្មោះ**ហ៊ិនសែន** ផ្សាយចេញជាសាធារណៈសំលេងសន្ទនាសំដាត់ ឬផ្សាយចេញជារូបរួមរក្សាសមាសភាសជាដើម។

_ធ្វើអោយជននយោបាយខ្មែរ អ្នកស្នេហាជាតិខ្មែរ បញ្ញារន្ត្រីខ្មែរ និងប្រជាជនខ្មែរក្លាយជាទាសកររបស់យូនទាំងផ្លូវចិត្ត និងផ្លូវកាយ ព្រោះផ្លូវចិត្តគឺខ្លួនក្បាលខ្មែរត្រូវបានយូនបញ្ជារបាននិងគ្រប់គ្រងបាន រីឯផ្លូវកាយគឺយូនអាចបាញ់សំលាប់ ចាប់ដាក់គុក ឬធ្វើទារុណកម្ម ឬក៏ប្លន់ទ្រព្យសម្បត្តិដីធ្លីផ្ទះសំបែងតាមតែអំពើចិត្តរបស់យូនកុម្មុយនីស្ត និងរបស់អាមុខឆ្កែហ៊ិនសែន។

_ធ្វើអោយយូនកុម្មុយនីស្តមានលទ្ធភាពបំផ្លាញខ្មែរអោយវិនាសហិនហោចគ្រប់បក្សគ្រប់ក្រុម និងគ្រប់រណសិរ្សប្រចលនាតស៊ូខ្មែរដូច**ឆ្មាប្រលែងលេងជាមួយកណ្តុរ មុននឹងសំលាប់កណ្តុរ។**

_ធ្វើអោយប្រជាជនខ្មែរបាត់បង់ជីវិតអស់រាប់លាននាក់ ដោយសារតែយូនប្រើនិបខ្លួនក្បាលបញ្ជារលើមេដឹកនាំខ្មែរអោយសំលាប់ខ្មែរគ្មានត្រាប្រណី ដូចជាបញ្ជារពួកមេដឹកនាំខ្មែរក្រហមអោយសំលាប់ប្រជាជនខ្មែរអស់៣លាននាក់ និងបញ្ជារខ្លួនក្បាលរបស់អា**ហ៊ិនសែន**អោយសំលាប់ប្រជាជនខ្មែរអស់រាប់លាននាក់ថែមទៀត។

_ធ្វើអោយខ្មែរវិនាសស្លូតិពូជ ព្រោះថាយូនកុម្មុយនីស្តនិងអាហ៊ិនសែន បានប្រើនិបខ្លួនក្បាលបំផ្លាញខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់វ័យ សូម្បីតែកុមារដែលឆ្លាតវៃក៏ពួកវាប្រើនិបខ្លួនក្បាលចាក់បំផ្លាញខ្លួនក្បាលខ្មែរ ធ្វើអោយប្រជាជនខ្មែរនិងបញ្ញារន្ត្រីខ្មែរ រួមទាំងអ្នកនយោបាយខ្មែរគ្រប់ស្រទាប់វណ្ណៈត្រូវបានក្លាយជាមនុស្សយន្តក្រោមការបញ្ជាររបស់យូនកុម្មុយនីស្ត និងអាមុខឆ្កែហ៊ិនសែន។

_ធ្វើអោយយូនក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ និងធ្វើអោយខ្មែរក្លាយជាទាសករផ្តាច់មុខរបស់យូនទាំងផ្លូវចិត្តនិងផ្លូវកាយ។ ថ្ងៃអនាគតយូននឹងប្រើនិបខ្លួនក្បាល(Brain Chip or Nano Chip implanted in the brain cell) ចាក់ចូលមេដឹកនាំថៃ និងបញ្ជារខ្លួនក្បាលមេដឹកនាំថៃអោយសំលាប់ប្រជាជនថៃរាប់លាននាក់ និងលេបទឹកដីថៃដូចជាលេបទឹកដីខ្មែរ ដើម្បីសំរេចបំណងរបស់លោកយូសែបស្តាលីន បំប៉នយូនអោយក្លាយជាមហាអំណាចនៅថ្ងៃអនាគត ដើម្បីបង្ក្រាបចិន នៅពេលចិនក្បត់មហាអំណាច។

_ធ្វើអោយប្រជាជាតិខ្មែរបាត់សិទ្ធិសេរីភាព និងលិទ្ធិប្រជាធិបតេយ្យដោយប្រែក្លាយប្រជាជាតិខ្មែររស់ក្នុងលក្ខណៈជាទាសករ ឬសត្វធាតុក្រោមការត្រួតត្រាខ្លួនក្បាល ឬការបញ្ជាររបស់និបខ្លួនក្បាល (Brain Chip or Nano Chip implanted)ដែលប្រើប្រាស់ដោយយូនកុម្មុយនីស្តក្រុងហាណូយ។

_បំបាក់ទឹកចិត្តខ្មែរអោយខ្លាចបាក់ស្បាតត-គ្នា និងបំផ្លាញសេចក្តីសង្ឃឹមគ្រប់យ៉ាងរបស់ប្រជាជាតិខ្មែរនៅក្នុងការធ្វើបដិវត្តន៍រំដោះជាតិចេញពីយូនកុម្មុយនីស្ត ព្រោះថាពេលដែលនិបខ្លួនក្បាលត្រូវបានប្រើលើពួកគេ គឺធ្វើអោយពួកគេរស់នៅដូចជាបំបាក់ ឬរស់ក្នុងគុកឥតជញ្ជាំងអស់មួយឆាកជីវិត

ដោយគ្មានច្បាប់អន្តរជាតិ តុលាការអន្តរជាតិ ឬប្រទេសមហាអំណាចណាមួយហ៊ានចេញមុខមក ជួយដោះស្រាយអោយជនរងគ្រោះឡើយ។

_បំផ្លាញបូរណភាពរូបកាយរបស់បុគ្គលនិងបំផ្លាញការសំងាត់គ្រប់យ៉ាងរបស់ជាតិខ្មែរគឺថាវិប ខួរក្បាលនេះអាចមើលឃើញគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងដឹងពីការគិត និងការសុបិន្ត ហើយទោះជាជនរងគ្រោះប្រើពាក្យសំងាត់ លេខកូច យកអ្វីមួយមកបាំងលេខកូចនៅក្នុងគណនេយ្យ ធនាគាររបស់ខ្លួនក៏ដោយ ក៏នៅតែពួកវាអាចដឹងជានិច្ច ព្រោះថាជនរងគ្រោះគិតថាលេខប៉ុន្មាននោះឬ លាក់អ្វីមួយនៅទីកន្លែងណាមួយនោះ ក៏វាដឹងបានដែរ ដូចជាករណីលោកតា**រៀងដែល** អតីតជាអគ្គ មេបញ្ជាការកងទ័ពនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបានកប់អាវុធលាក់ទុក ដើម្បីរំដោះជាតិនៅ ពេលក្រោយ តែ**ហ៊ុនសែន** បានបញ្ជារអោយលោកតា**រៀងដែល**ទៅគាស់យកអាវុធដែលលាក់ទុក នោះយកមកអោយហ៊ុនសែន។ លោកតា**រៀងដែល** តែងតែនិយាយប្រាប់បងគិតចាន់ដាវ៉ា ថា **ហ៊ុនសែន** មានចារកម្មច្រើនណាស់នៅគ្រប់ទីកន្លែង តែតាមពិតគឺ**ហ៊ុនសែន**ប្រើវិបខួរក្បាលទៅលើ លោកតា**រៀងដែល**តែម្តង ហើយពេលដែលគាត់គិតគ្រូវបានហ៊ុនសែនដឹងជានិច្ច។

វិបខួរក្បាល(Nano Chip) ត្រូវបានអមដោយយុទ្ធសាស្ត្របំផ្លាញដូចជា៖

_ប្រើមនុស្សតាមក្លំមើលជនរងគ្រោះជានិច្ច៖ ទោះបីជាវិបខួរក្បាលត្រូវបានបង្កប់នៅក្នុងកោសិកា ខួរក្បាលអាចមើលឃើញនិងស្តាប់ឮនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាក៏ដោយ ក៏អាមុខឆ្កែហ៊ុនសែន នៅតែប្រើមនុស្សអោយតាមក្លំមើលជនរងគ្រោះឬទៅស្តាប់ជាមុននៅទីកន្លែងដែលជនរងគ្រោះនឹងទៅ ដល់ ដើម្បីរៀបចំធ្វើសកម្មភាពតាមដែលវាចង់បាន ដូចជាសំលាប់ជនរងគ្រោះ គំរាមជនរងគ្រោះ ព្រមានជនរងគ្រោះ ទិញទឹកចិត្តជនរងគ្រោះ បន្តោកជនរងគ្រោះ ប្រើពាក្យឌីដងឬដេរប្រមាថជនរង គ្រោះ ឬបង្ករឿងជាមួយជនរងគ្រោះហាក់បីដូចជាមានទំនាស់ដោយចៃដន្យ ឬក៏ប្លន់ជំរិតជនរង គ្រោះ ឬក៏ចាប់ជនរងគ្រោះទៅដាក់គុកជាដើម។

_ញុះញង់អ្នកដទៃអោយរើសរើងប្រឆាំងនឹងជនរងគ្រោះ គឺអាមុខឆ្កែហ៊ុនសែនបានប្រើចារកម្មរបស់វា អោយសព្វផ្សាយរឿងអកុសលរបស់ជនរងគ្រោះ ឬបំផុសអោយអ្នកដទៃស្អប់ខ្ពើមជនរងគ្រោះ ឬ មើលងាយមើលថោកជនរងគ្រោះ ដោយពួកវា យករូបភាព និងសំលេងជនរងគ្រោះទៅលើកដាក់ បញ្ចេញបញ្ចូលបន្ថែម ទៅផ្សព្វផ្សាយនៅគ្រប់ទីកន្លែងដែលជនរងគ្រោះទៅដល់ ឬនឹងទៅដល់។

_ប្រើមនុស្សអោយបង្ហាញខ្លួនចំពោះមុខជនរងគ្រោះ ឬប្រើពាក្យផ្លែផ្កាអោយជនរងគ្រោះដឹង ដើម្បី អោយជនរងគ្រោះស្ថិតក្នុងក្តីអស់សង្ឃឹមថា ទោះបីជនរងគ្រោះគេចទៅដល់ជើងមេឃ ឬជាយសមុទ្រ ក៏មិនអាចគេចផុតពីកណ្តាប់ដៃរបស់យួនកុម្មុយនីស្ត និងអាមុខឆ្កែហ៊ុនសែនបានឡើយ។

_បង្កើនកំហឹងជនរងគ្រោះ ដោយញុះញង់ប្រជាជនដទៃ ឬអ្នកពាក់ព័ន្ធជនរងគ្រោះអោយស្អប់ខ្ពើម ប្រមាថមើលងាយជនរងគ្រោះ ដោយឌីដងពីសកម្មដែលជនរងគ្រោះធ្វើជាសំងាត់ទាក់ទងនឹងជីវភាព ជីវិតផ្ទាល់ខ្លួនរបស់ជនរងគ្រោះ ដើម្បីអោយជនរងគ្រោះខឹង ហើយកាលណាជនរងគ្រោះខឹង គឺវិប ខួរក្បាលនឹងបំផ្លាញកោសិកាខួរក្បាលជនរងគ្រោះ ធ្វើអោយជនរងគ្រោះភ្លេចភ្លាំង និងឈានទៅ រកឆ្ងុតឡប់សតិ។

_បង្កើតសត្រូវស្តាប់មុនអោយជនរងគ្រោះនៅទីតាំងដែលជនរងគ្រោះរស់នៅឬទៅដល់ឬបំបែកបំបាក់ សាមគ្គីដល់ជនរងគ្រោះ ឬបង្កើតជល្លោះនិងទំនាស់អោយជនរងគ្រោះឥតឈប់ឈរ ដើម្បីអោយជន

រងគ្រោះមិនមានការផ្ទង់អារម្មណ៍ ឬមិនមានសេចក្តីស្ងប់ស្ងុះក្នុងជីវិតឡើយ គឺធ្វើអោយជន រងគ្រោះឈឺចាប់អស់មួយជីវិតរហូតដល់ថ្ងៃស្លាប់។

_ប្រើសំលេងពិសេស រំខានជនរងគ្រោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែងធ្វើអោយជនរងគ្រោះ បាត់បង់ជំនឿលើខ្លួន និងអស់សង្ឃឹម ដោយសារសំលេងពិសេសនេះគឺរំខានការគិត រំខានការរៀន សូត្រ រំខានការធ្វើគំរោងផែនការ រំខានការផ្ទង់អារម្មឬសេចក្តីស្ងប់ស្ងុះ រំខានការដេកនិងសុបិន្ត ធ្វើ អោយជនរងគ្រោះឈឺចាប់ផ្លូវចិត្តអស់មួយជីវិតរហូតដល់ស្លាប់ និងរួមទាំងបំផ្លាញកោសិការខួរក្បាល របស់ជនរងគ្រោះផងដែរ នៅពេលជនរងគ្រោះខឹង ឬធ្វើប្រតិកម្មតបទៅនឹងសំលេងពិសេសនេះឈាន ទៅដល់ឆ្លុះឡប់សតិគ្មានដឹងអី ប្រសិនបើអ្នកប្រើនៅតែបន្តបញ្ជូនសំលេងពិសេសទៅក្នុងកោសិការខួរ ក្បាលជនរងគ្រោះជារៀងរហូតបន្តទៀតនោះ។

_បញ្ចុះតំលៃឬបន្ថោកជនរងគ្រោះគ្រប់ទីកន្លែងដែលជនរងគ្រោះរស់នៅឬទៅដល់ដោយពួកវាយក្រប ភាពអាក្រាត ឬយក្របកំហុសឆ្គងរបស់ជនគ្រោះទៅផ្សព្វផ្សាយអោយអ្នកដទៃដឹងដូចជាការតាម ដានសត្វ រួមនឹងនិយាយលើកដាក់ ធ្វើអោយមនុស្សនៅទីបរិវេណដែលជនរងគ្រោះរស់នៅឬជន រងគ្រោះទៅដល់ មើលងាយមើលថោកជនរងគ្រោះដោយមិនខ្លួន ឬក៏បង្កើតទំនាស់ជំនឿ ជាមួយជនរងគ្រោះដើម្បីគាប់គុណហ៊ុនសែនឬយូនកុម្មុនីស្ត។

_បង្កើតជំនឿបង្កលក្នុងសាសនាដឹកដើម្បីប្រមូលលុយជនរងគ្រោះ ដូចជាបង្ហាញផ្លូវជនរងគ្រោះ អោយជឿលើគ្រូមន្តអាគមន៍ ដោយជឿថាមានគ្រូកាន់ មានឬទ្ធីបារមី សិស្សសាស្ត្រ។ល។គឺសំលេង នៅក្នុងខួរក្បាលនេះតែងប្រាប់ជនរងគ្រោះអោយធ្វើនេះបានសុខ ធ្វើនោះមិនបានសុខ ឬចង់បានឡើង បុណ្យ ត្រូវតែទៅរកលោកធ្វើអាគមឬស្រោចទឹក តែតាមពិតគឺអាហ៊ុនសែនបញ្ជាអោយចារកម្មវាដើរតួ ក្នុងរឿងហ្នឹង ឧទាហរណ៍ថាខ្មែរម្នាក់ទៅរកអង្គ-លីមហោងទោះទាយ ឬគ្រូទាយណាម្នាក់ទោះទាយ ថាមានគ្រោះថ្នាក់ដល់ជីវិត ដល់តែទៅរកអង្គ-លីមហោង ស្រោចទឹករំដោះគ្រោះដោយប្រើលុយច្រើន តែបើជននោះមិនទៅរកទេ គឺអង្គលីមហោងចាត់អង្គរក្សប៊ុនរ៉ានី សំលាប់ចោល ហើយញាតិមិត្តរបស់ ជនរងគ្រោះយល់ថាគ្រោះកាចមកដល់មែន! ជូនកាលមន្ត្រីរាជការចង់ឡើងបុណ្យសក្តិក៏ទៅរកអង្គ លីមហោង ធ្វើអាគមលើករាសីអោយដោយចំណាយលុយយ៉ាងច្រើន អង្គលីមហោង ក៏ប្រាប់ទៅប៊ុ នរ៉ានី អោយតំឡើងបុណ្យសក្តិទៅជននោះ។ ធ្វើអោយមន្ត្រីរាជការមិនជឿលើសមត្ថភាពខ្លួនឯងទេគឺ ជឿលើមន្តអាគមជំនឿដឹក និងការអែបអលត់ក្រាបនាំប្រទេសរកក្តីវិនាស។

វាសនាប្រជាជាតិខ្មែរគឺទាក់ទងទៅនឹងបណ្តាប្រទេសមហាអំណាចលើពិភពលោកដែលនាំគ្នាចូលរួម អនុវត្តតាមផែនការរបស់យូសែបស្តាលីន(Joseph Stalin)ក្នុងការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបំប៉ន យូនអោយក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ដោយបណ្តោយអោយយូនសំលាប់ប្រជាជាតិខ្មែរ រាប់លាននាក់ រួចពួកវានាំគ្នាផ្តល់ជំនួយសេដ្ឋកិច្ច និងយោធាទៅអោយយូននិងហ៊ុនសែន រួមទាំងផ្តល់ ប ច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរក្បាល(Nanotechnology or Brain Chip Technology) ដល់ហ៊ុនសែនក្នុង ការបំផ្លាញអ្នកនយោបាយជាន់ខ្ពស់របស់ខ្មែរ និងបំផ្លាញខួរក្បាលបញ្ជូនផ្លូវខ្មែររួមទាំងបំផ្លាញអ្នកស្នេហា ជាតិខ្មែរអោយវិនាសហិនហោចគ្មានសល់។

សរុបសេចក្តីទៅគឺមហាអំណាចដែលលក់បច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរក្បាល(Brain Chip Technology)អោយយូនកុម្មុយនីស្ត និងអាមុខឆ្កែហ៊ុនសែន គឺមិនខុសពីសីសាច់ហុតឈាមខ្មែរ រួច បំផ្លាញសាកសពជាតិខ្មែរនោះទេ ព្រោះថាលុយប្រលាក់ឈាមខ្មែរ និងលុយដែលជោគជាំដោយ

ឈាមនិងទឹកភ្នែកខ្មែរ ត្រូវបានអាមេរិកប្រើប្រាស់សែន និងយូនកុម្មុយនីស្តយកទៅទិញបច្ចេកវិទ្យាចារកម្ម គ្រប់គ្រងខួរក្បាល(Brain Chip Technology or Nanotechnology)ពីប្រទេសមហាអំណាច រួចយក មកប្រើប្រាស់ផ្លាញខួរក្បាលជនជាតិខ្មែរ និងកំទេចវេជ្ជសាស្ត្រយោបាយស្នេហាជាតិខ្មែរអោយវិនាសគ្មាន សល់ ព្រមទាំងកំទេចបញ្ញាវន្តខ្មែរ និងវេជ្ជសាស្ត្រជាតិខ្មែរគ្រប់ជំនាន់ទៀតផង។

សូមអាន **"Nanotechnology និងវិនាសកម្មជាតិខ្មែរ"**, Posted on Dec 25,
<http://kimedia.blogspot.com/2017/01/nanotechnology-update.html>

៣-ផលវិបាកនៃផែនការ Joseph Stalin ដែលបានចាត់តាំងយូនហ្វឺមីញបង្កើតបង្កើតបក្សកុម្មុយនីស្តចិន៖
ដោយសារការរៀបចំកលយុទ្ធសាស្ត្ររបស់លោកយូសែបស្តាលីន Joseph Stalin ដែលបាន ចាត់អាហ្វរដឹមីញ អោយទទួលបន្ទុកបង្កើតបក្សកុម្មុយនីស្តចិនដែលមានប្រទេសកម្ពុជា និងឡាវ Moscow also put him in charge of creating communist parties in Cambodia and Laos. **(1) (1)**-By Mike Bengé, "Vietnam's Tay Tien expansion into Laos and Cambodia", posted in Oct 30, 2007 by Ki-Media. Access Feb 21, 2016, website:

<http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html>

មានន័យថារៀបចំអោយយូនគ្រប់គ្រងប្រទេសខ្មែរនិងប្រទេសឡាវធ្វើអោយកើតចេញជា៖

ក-ការទំលាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើទឹកដីកម្ពុជាពីឆ្នាំ១៩៦៩ដល់១៩៧៣ គឺ ដើម្បីប ណ្តេញកងទ័ពវៀតកុង និងកងទ័ពយូនខាងជើងចេញពីប្រទេសខ្មែរ(2) បានធ្វើអោយប្រជាជនខ្មែរ ស្លាប់អស់ជាង៥សែននាក់ និងបំផ្លាញហេតុការណ៍នាសម្ព័ន្ធខ្មែរ ធ្វើអោយយូនវៀតកុងបោកប្រាស់ខ្មែរ អោយបំរើមហិច្ឆិតារបស់វាក្នុងការសំលាប់រំលាយជាតិសាសន៍ខ្មែរដោយប្រែក្លាយអំពើឈ្លានពានរបស់ យូនទៅជាពាក្យតស៊ូបដឹកនាំប្រឆាំងចក្រភពឈ្លានពានទៅវិញ។ សូមមើលYoutube:

(2)-"Cambodia: THE ILLEGAL BOMBING OF CAMBODIA [EN]" By Elizabeth Becker, Uploaded on Mar 26, 2007. Access Feb 21, 2016. Website:
https://www.youtube.com/watch?v=gu8PJBRA60s&feature=player_embedded

ខ-សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយសេដ្ឋកិច្ចនិងយោធាពីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរធ្វើកងទ័ព របស់លោកសេនាប្រមុខលន់នល់ មិនមានស្បៀង និងអាវុធទំនើបដើម្បីទប់ទល់នឹងការឈ្លានពាន របស់កងទ័ពវៀតកុងដ៏ច្រើនលើសលុបដែលបំពាក់ទៅដោយអាវុធទំនើបៗនោះទេ**(3)**។ សូមអាន

(3) "US Saving Cambodia" by Sarasota Herald-Tribune,page-2, Post on Jul 23, 1970, access on February 10, 2017, and Website:
<http://news.google.com/newspapers?nid=1755&dat=19700723&id=y7YcAAAIBAJ&sjid=NWYEAAAIBAJ&pg=7139,1994252>

គ-កងទ័ពយួនវៀតកុងនិងកងទ័ពវៀតណាមខាងជើងបានវាយផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខលន់លន់នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ហើយយួនវៀតកុងបានសំលាប់ប្រល័យពូជសាសន៍ខ្មែរអស់៣លាននាក់ ដោយបិទផ្លាកខ្លួនវាថា “កម្ពុជាប្រជាធិបតេយ្យ” ឬខ្មែរក្រហមស្ទើរគេនោះ។

ឃ-យួនកុម្មុយនីស្តក្រុងហាណូយបានឈ្លានពានលេបទឹកដីខ្មែរជាចំហរនៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ ហើយទ័ពយួនឈ្លានពានបានប្លន់លេបទ្រព្យសម្បត្តិនិងរតនសម្បត្តិខ្មែរនៅក្រុងភ្នំពេញមានតំលៃសរុបអស់ចំនួន ៨៤ ១១៦ ៧៣៤ ៤២៦ដុល្លារអាមេរិក បន្ទាប់ពីកងទ័ពយួនបានចូលឈ្លានពានខ្មែរ និងកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ នេះបើយោងតាមលោកព្រឹទ្ធាចារ្យ**វ៉ាន់-ប៊ុនថង** និងលោក**គីនចាន់ដារ៉ា** បានធ្វើការគណនារាយតំលៃរួមគ្នា។ ដកស្រង់ចេញពីសៀវភៅ **“វីរបុរសខ្មែរធ្វើពលិកម្មក្នុងពិភពអន្តការ”** ជាភាសាខ្មែរដែលសរសេរដោយលោកវីរបុរស**គីនចាន់ដារ៉ា** ចាប់ពីទំព័រទំព័រ១៣០-១៣២ និងទំព័រ១៣៤-១៣៦, posted by Ki-Media on Thursday, November, 2012, access on March 05, 2017, Website: <https://app.box.com/s/npdv6razwo0jkb5ad2ie>

ង-យួនកុម្មុយនីស្តបានអនុវត្តផែនការ ក-៥ សំលាប់ប្រជាជនខ្មែរអស់ជាង៥សែននាក់ចាប់ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩ ដោយយកប្រជាជនខ្មែរទៅកាប់ស្ដារព្រៃ ហើយយួនប្រើល្បិចដាំគ្រាប់មីននិងភ្លើងធ្វើជាខ្មែរក្រហមបាញ់សំលាប់ពលករខ្មែរក្នុងផែនការ ក-៥ និងរួមទាំងជំងឺគ្រុនចាញ់ ការអត់អាហារ បរិភោគគ្រប់គ្រាន់ និងការខ្វះទឹកស្អាត។ ដកស្រង់ចេញពីសៀវភៅ **“វីរបុរសខ្មែរធ្វើពលិកម្មក្នុងពិភពអន្តការ”** ជាភាសាខ្មែរដែលសរសេរដោយលោកវីរបុរស**គីនចាន់ដារ៉ា** ចាប់ពីទំព័រទំព័រ២០១-២០៩ posted by Ki-Media on Thursday, November, 2012, access on March 05, 2017, Website: <https://app.box.com/s/npdv6razwo0jkb5ad2ie>

ច-កិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា១៩៩១ បានរៀបរយផែនការស្នេហាជាតិខ្មែរចូលស្រុក រួចហ៊ុនសែននិងយួនកុម្មុយនីស្ត ប្រើបច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរក្បាល Brain Chip Technology កំទេចពួកវេជ្ជស្នេហាជាតិខ្មែរគ្រប់បក្សគ្រប់ក្រុមអោយវិនាសគ្មានសល់ ព្រមទាំងបំផ្លាញខួរក្បាលបញ្ញារន្តខ្មែរនិងធនធានមនុស្សខ្មែរអោយវិនាស និងប្រែពួកគេអោយក្លាយជាមនុស្សយន្តក្រោមការត្រួតត្រានិងបញ្ជារបស់ហ៊ុនសែន និងយួនកុម្មុយនីស្តតាមរយៈធិបខួរក្បាល(Brain Chip or Nano Chip implanted) នៃបច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរក្បាល Brain Chip Technology ដែលជាហេតុនាំអោយប្រជាជាតិខ្មែរឈានទៅរកវិនាសកម្មដោយសារតែយួនអាចបញ្ជារខួរក្បាលខ្មែរ ដឹងពីការគិត មើលឃើញគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនោះ ធ្វើអោយហ៊ុនសែន និងយួនកុម្មុយនីស្តអាចសំលាប់ និងកំទេចវេជ្ជស្នេហាជាតិខ្មែរបានគ្រប់ពេលវេលា។ សូមអានអត្ថបទ **“Nanotechnology និងវិនាសកម្មជាតិខ្មែរ”** Posted by Ki-Media in January 7, 2017, website: <http://kimedia.blogspot.com/2017/01/nanotechnology-update.html>

ឆ-តុលាការសាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើងដើម្បីលាងបទឧក្រិដ្ឋប្រល័យសាសន៍របស់យួន រៀត កុងដែលបានសំលាប់រង្គាលប្រជាជាតិខ្មែរអស់៣លាននាក់៖ តុលាការសាលាក្តីខ្មែរក្រហមនេះត្រូវបាន បង្កើតឡើងដោយគ្រាន់តែដើម្បីបង្វែរមតិអន្តរជាតិអោយយល់ច្រឡំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រយួនរៀត កុងសំលាប់រង្គាលប្រជាជនខ្មែរអស់៣លាននាក់ បន្ទាប់ពីពួកវាបានផ្តល់រំលឹរបបសាធារណរដ្ឋខ្មែរថ្ងៃទី ១៧ខែមេសាឆ្នាំ១៩៧៥ ដោយបង្កើតរបបកម្ពុជាប្រជាធិបតេយ្យ ហៅខ្មែរក្រហម ចាប់តាំងពីឆ្នាំ ១៩៧៥ដល់១៩៧៩ អោយក្លាយទៅជាព្រឹត្តិការណ៍សាសន៍ខ្មែរសំលាប់សាសន៍ខ្មែរ។

ជ-មហាអំណាចជួយផ្សព្វផ្សាយការក្រឡាប្រវត្តិសាស្ត្ររបស់យួនកុម្មុយនីស្តក្រុងហាណូយដោយជួយ សរសេរចងក្រងប្រវត្តិសាស្ត្រតាមយួនប្រឌិតឡើង ព្រមទាំងជួយផ្សព្វផ្សាយសៀវភៅ សារពត៌មាន និងថតខ្សែភាពយន្តតាមការប្រឌិតប្រវត្តិសាស្ត្រដែលធ្វើឡើងដោយពួកយួនរៀតកុង ដែលបានកាន់ កាប់ប្រទេសកម្ពុជា និងសំលាប់ប្រល័យពូជសាសន៍ខ្មែរអស់៣លាននាក់អោយទៅក្លាយទៅជាសាសន៍ ខ្មែរសំលាប់សាសន៍ខ្មែរគ្នាឯងដោយយករូបភាពតែមួយជ្រុងមកបង្ហាញពិភពលោកអោយយល់ច្រឡំ។

៤-លក្ខខ័ណ្ឌអំណោយផលដល់យួនសំរេចមហិច្ឆិតាលេបទឹកដីខ្មែរ៖

ក-មហាអំណាចរួមដៃគ្នាដោយផ្ទាល់និងដោយប្រយោលក្នុងសំរេចផែនការរបស់លោកយូសែបស្តាលីន ដើម្បីអោយយួនគ្រប់គ្រងនៅអាស៊ីអាគ្នេយ៍នោះ បានធ្វើអោយយួនឆ្លៀតឱកាសសំលាប់ប្រជាជនខ្មែរ អស់ជាង៤លាននាក់ ហើយមហាអំណាចធ្វើមិនដឹងមិនព្រល់អំពើប្រល័យពូជសាសន៍របស់យួនកុម្មុយ នីស្តដែលបានសំលាប់រង្គាលប្រជាជនខ្មែរ លេបទឹកដីខ្មែរ និងត្រួតត្រាខ្មែររហូតមកដល់បច្ចុប្បន្ន៖



- _សំលាប់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហមអស់៣លាននាក់ពីឆ្នាំ១៩៧៥-១៩៧៩
- _ការទំលាក់គ្រាប់បែករបស់ U.S.A ពីឆ្នាំ១៩៦៩-១៩៧៣ បានសំលាប់ខ្មែរអស់៥សែននាក់ ក្នុងបុព្វហេតុបណ្តេញកងទ័ពយួនរៀតកុងចេញពីប្រទេសកម្ពុជា។
- _សំលាប់ប្រជាជនខ្មែរក្នុងផែនការក-៥ អស់ជាង៥សែននាក់ពីឆ្នាំ១៩៨៤-១៩៨៩
- _សំលាប់ប្រជាជនខ្មែរតាមរយៈលេសអសន្តិសុខសង្គម និងអស្ថេរភាពសង្គមដោយបង្កើតក្រុម បាក់គី ក្រុមយុវជនពិសេសS.O.Y ឬហៅក្រុមបងធំបងតូច(Special Organization of Youths) ក្រុមអត្តឃាតពិសេស(Death's Squad)ឬហៅថាក្រុមអារខ្មៅ និងក្រុមសេនាភាគ១ល។

ខ-ល្បិចស្រីស្រស់របស់យួនបានបង្វែរក្បាលម៉ាស៊ីនមហាអំណាចអោយបំរើយួនដោយមិនដឹងខ្លួនគឺជា ពិសេសមន្ត្រីសីវិលឬមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសមហាអំណាចបានលង់ក្នុងល្បិចស្រីស្រស់ របស់យួន នាំអោយយួនពង្រីកក្បាលបាន។ សូមស្តាប់ការពង្រីកក្បាលរបស់យួនតាមរយៈYouTube ដែលមានចំណងជើងថា "4 hand grenades aimed to kill Sam Rainsy on March 30, 1997" by Samnang Cheng, Published on Jul 13, 2013, access on March 11, 2017, Website: <https://www.youtube.com/watch?v=yrvL4jKyN8s>

តើអាចមកពីល្បិចស្រីស្រស់យួនទទួលបានជោគជ័យឬ? ដោយសារតែស្រីយួនមានប្តីជាជនបរទេស

ដែលមានតំណែងសំខាន់ៗនៅតាមបណ្តារប្រទេសមហាអំណាចឬ? តើវាអាចដែរឬទេ ប្រសិនបើស្រី យួនគ្រាន់តែប្រគល់ខ្លួនប្រាណអោយពួកសភា (Congress) របស់ប្រទេសមហាអំណាចដោយគ្រាន់តែ ធ្វើជាស្រីកំណាចចិត្តនោះ? អាចបញ្ជារក្សាលម៉ាស៊ីនមហាអំណាចអោយបំរើដល់ប្រយោជន៍យួន កុម្មុយនីស្តក្រុងហាណូយនោះ?

គ-តើបញ្ហាដែលសហគមន៍អន្តរជាតិលំអៀងទៅខាងយួន វាអាចកើតមកពីទុងជាតិយួនមានសញ្ញា

| | | |
|---|---|--|
|  |  | ផ្កាយមួយដែលដូចសញ្ញានិមិត្តរូបរបស់ជនជាតិ ដីហ្សូ (Jewish)? (ជនជាតិដីហ្សូ គឺជាជនជាតិមួយ ដែលមានឥទ្ធិពលខ្លាំងក្លាទៅលើប្រទេសមហា អំណាចធំៗនៅលើសកលលោក)។ |
| ទុងជាតិយួន | សញ្ញាជនជាតិដីហ្សូ | |

ឃ-តើអាចមកពីយួនកាន់សាសនាគ្រីស្ត(ចេញពីជនជាតិដីហ្សូ)និងទទួលយកវប្បធម៌បញ្ជីមប្រទេស ដែលជាកត្តាទាក់ទាញពួកបញ្ជីមប្រទេស និងបណ្តារប្រទេសមហាអំណាចធំៗត្រូវតែគាំទ្រយួននិង បំប៉នយួនអោយក្លាយជាមហាអំណាចដែរឬទេ?

ង-យួនធ្វើឡាតាំងការបនីយកម្មផ្នែកខាងអក្សរសាស្ត្រគឺយួនបោះចោលនៅអក្សរសាស្ត្ររបស់ចិននិង ទទួលយកអក្សរឡាតាំងមកប្រើធ្វើជាអក្សរសាស្ត្រជាតិយួនវិញឬ ដែលជាហេតុធ្វើអោយពួកបញ្ជីម ប្រទេសស្រឡាញ់គាំទ្រយួន និងធ្វើអោយមហាអំណាចសណ្តោសត្រាប្រណីដល់យួននោះ?

ច-យួនមានអ្នកចេះដឹងច្រើនសំរាប់បំរើជាតិយួនក្នុងការរៀបយុទ្ធសាស្ត្រនយោបាយលេបទឹកដីខ្មែរ ហើយវាប្រើល្បិចសំលាប់បញ្ញាវ័ន្តខ្មែរ និងអ្នកចេះដឹងខ្មែរនៅក្នុងរបបខ្មែរក្រហម(បង្កើតដោយយួន) ស្លាប់ស្ទើរជិតអស់ក្នុងពេលដែលបញ្ញាវ័ន្តយួនកំពុងតែរីកសាយភាយដូចផ្សិតនោះ។

ឆ-យួនមានបច្ចេកវិទ្យាទំនើបៗ និងសព្វាវុធទំនើបៗប្រើប្រាស់ក្នុងការផ្តល់រំលំនិងគ្រប់គ្រងគួរសត្រូវ ដូចជាបច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរក្បាល (Brain Chip Technology or Nanotechnology) អាវុធគីមីដែល មានសារជាតិពុលវីអិច (VX nerve agent) អាវុធដីវសាស្ត្រ(Biological Weapon) និងបច្ចេកវិទ្យាធ្វើអង្ករ ឬម្ហូមម្ហាតិប្លាស្ទិក។ល។ ដើម្បីយកមកបំផ្លាញខ្មែរ និងសំលាប់ប្រជាជនខ្មែរអោយវិនាសហិនហោច ស្លាប់គ្មានសល់នៅថ្ងៃអនាគត។ ជាពិសេសគឺយួនបានប្រើបច្ចេកវិទ្យាគ្រប់គ្រងខួរក្បាល(Brain Chip Technology or Nanotechnology) ដោយយកឆិបខួរក្បាលចាក់បញ្ចូលក្នុងកោសិកាខួរក្បាលរបស់មេ ដឹកនាំខ្មែរនាពេលបច្ចុប្បន្ន(Nano chip or Brain chip implanted inside the brain cell)និងបញ្ជារខួរក្បាលនៃ មេដឹកនាំខ្មែរនាពេលបច្ចុប្បន្នអោយសំលាប់ប្រជាជនខ្មែរ បំផ្លាញជនជាតិខ្មែរ កាត់ទឹកដីខ្មែរអោយ យួន លួចឆក់ប្លន់ជំរិតប្រជាជនខ្មែរ និងប្រមូលធនធានទ្រព្យសម្បត្តិខ្មែរយកទៅអោយយួនកុម្មុយនីស្ត ក្រុងហាណូយ។ តើវាអាចដែរឬទេថាយួនប្រើបច្ចេកវិទ្យាគ្រប់គ្រងខួរក្បាល(Brain Chip Technology or Nanotechnology) យកទៅចាក់បញ្ចូលលើមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម(Nano chip implanted, or brain chip implanted inside the brain cell)និងបញ្ជារខួរក្បាលមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមអោយសំ លាប់ប្រជាជនខ្មែរអស់៣លាននាក់**ពីឆ្នាំ១៩៧៥-១៩៧៩?**

ជ-ប្តូរមួយក៏បណ្តារប្រទេសមហាអំណាចនានាមានបំណងយកយួនទៅកំទេចចិននាពេលអនាគត?

ដោយហេតុនេះហើយ ទើបបំប៉នយួនអោយក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍? បានជាពួកគេធ្វើមិនដឹងមិនព្រល់គ្រប់អំពើព្រៃផ្សៃរបស់យួនដែលធ្វើមកលើប្រជាជាតិខ្មែរនៅក្នុងទឹកដីខ្មែរ។ សុំបញ្ជាក់ថាប្រទេសចិននៅមុនសង្គ្រាមលោកលើកទី២នោះ គឺគ្រាន់តែជាទាសករដែលគ្រប់គ្រងដោយបណ្តារប្រទេសមហាអំណាចនានាហែកទឹកដីចិនចែកគ្នាត្រួតត្រា តែនៅក្នុងសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនក៏បានគ្រប់គ្រងទឹកដីចិនទាំងស្រុង ហើយប្រជាជនចិនទោះបីជាតស៊ូរយៈពេល១០០០ឆ្នាំទៀត ក៏មិនអាចរើចេញពីនឹមត្រួតត្រារបស់ប្រទេសជប៉ុនបានដែរ។ ដោយសារគុណបុណ្យសហរដ្ឋអាមេរិកទំលាក់គ្រាប់បែកបរិមាណនៅ ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគី ទើបធ្វើអោយប្រទេសជប៉ុនចាញ់សង្គ្រាម និងធ្វើអោយចិនទទួលបានឯករាជ្យដោយចៃដន្យ។ **មហាអំណាចធំៗក៏លាបក្រែមថែមម្សៅតុបតែងចិនអោយក្លាយជាប្រទេសមហាអំណាច ដោយមានសហភាពសូវៀតជាអ្នកបំពាក់សព្វវុធទំនើបៗអោយចិន និងមានសហរដ្ឋអាមេរិកជាអ្នកបំពាក់សេដ្ឋកិច្ចដោយជួយទិញទំនិញចិនដែលចាត់ទុកថាជួយអភិវឌ្ឍន៍ប្រទេសចិន។** បើសិនជាសហរដ្ឋអាមេរិកចង់ជួយប្រទេសខ្មែរនោះគឺគ្រាន់តែប្រកាសទិញរាល់ទំនិញខ្មែរ នោះនឹងធ្វើអោយពួកអ្នកវិនិយុគទុនទូទាំងពិភពលោកចូលវិនិយោគបោះទុនស្រុកខ្មែរដោយបង្កើតរោងចក្រគ្រប់ប្រភេទនៅប្រទេសខ្មែរ នោះនឹងធ្វើអោយប្រទេសខ្មែររីកចំរើនយ៉ាងឆាប់រហ័ស?

ឈ-ការពង្រាយចារបុរសនិងការប្រើប្រាស់វិទ្យាសាស្ត្រចារកម្មទំនើបធ្វើអោយយួនត្រួតត្រាខ្មែរបានណែនក្នុងដៃដូចគ្រប់គ្រងមនុស្សយន្ត និងសត្វធាតុ៖ **ប្រជាជនខ្មែរក្នុងប្រទេសកម្ពុជា ទោះបីជាតស៊ូរូរស្លាប់រស់** ក៏ប្រៀបបីដូចតស៊ូក្នុងទ្រង់ខ្មោះឃ្លៀងរបស់យួនកុម្មុយនីស្តដែលអាមុខឆ្កែហ៊ុនសែនតែងនិយាយថា**ព្រះក្នុងដបស្នី**គេនោះ។ ចំណែកខ្មែរក្រៅប្រទេសវិញក៏មិនមានឯកភាពគ្នាក្នុងការបង្វែរនិន្នាការនយោបាយអន្តរជាតិអោយជួយខ្មែរចេញពីក្រញាំដៃយួនដែរ។ ជនជាតិខ្មែរក្រៅប្រទេសសុទ្ធតែស្អប់យួនឈ្លានពាននិងគណបក្សប្រជាជនកម្ពុជា លើកលែងខ្មែរមួយចំនួនតូចនៅក្រៅប្រទេសដូចជា **ពួកហិតការ ពួកលាងលុយក្រខ្វក់អោយហ៊ុនសែន ពួករត់គ្រឿងញៀននិងអាវុធខុសច្បាប់អោយហ៊ុនសែន ពួកលក់គ្រឿងញៀនអោយអាហ៊ុនសែន និងពួកជួញដូរមនុស្សតែប៉ុណ្ណោះ ដែលស្រឡាញ់ហ៊ុនសែន និងគណបក្សប្រជាជនប្តូរផ្តាច់** ដោយប្រែក្លាយពួកគេដើរតួជាចារកម្មរបស់ហ៊ុនសែន យោសនានយោបាយ និងបំផ្លើសពត៌មានអោយហ៊ុនសែន ព្រមទាំងរត់គ្រឿងញៀនអោយហ៊ុនសែន បង្ករបទឧក្រិដ្ឋដើម្បីហ៊ុនសែន និងគំរាមបំភ័យអ្នកស្នេហាជាតិខ្មែរនៅក្រៅប្រទេសអោយខ្លាបាក់ស្បាត ព្រមទាំងតាមដានរាល់សកម្មភាពសកម្មជនបក្សប្រឆាំង ឬអ្នកមាននិន្នាការប្រឆាំងនៅក្រៅប្រទេសតែ **ពួកគេយល់ច្រលំស្រលះ បើអ្នកស្នេហាជាតិខ្មែរគេខ្លាចហ៊ុនសែននោះគឺគេមិនមែនប្រឆាំងហ៊ុនសែនតាំងពីក្នុងប្រទេសកម្ពុជារហូតដល់ក្រៅប្រទេសកម្ពុជានោះទេ។** លក្ខណៈដែលធ្វើអោយបណ្តាញចារកម្មរបស់អាហ៊ុនសែននៅក្រៅប្រទេសកើនឡើងខ្លាំងក្លាដោយសារ៖

-វិស័យលាងលុយក្រខ្វក់៖ដោយសារតែលុយកំថ្លី និងលុយជំនួយអន្តរជាតិរាប់សិបកោដិដុល្លារ រួមទាំងលុយលក់ធនធានធម្មជាតិខ្មែរ ព្រមទាំងលុយពួករលួយផងនោះគឺធ្វើអោយអាហ៊ុនសែនរកមធ្យោបាយលាងលុយក្រខ្វក់ និងបែងចែកលុយទៅប្រទេសផ្សេងៗ និងចាត់បក្សពួកខ្សែបណ្តាញរបស់វានៅក្រៅប្រទេសអោយដើរតួនាទីជាថៅកែបារ រង្គសាល ហាងទំនិញ និងភោជនីយដ្ឋាន។ល។ ហើយទីតាំង

ទាំងនេះក៏ជាកន្លែងស្តុកគ្រឿងញៀន បណ្តោះអាសន្នរបស់ពួកវាមុននាំចូល និងចែកចាយទៅកាន់រដ្ឋផ្សេងៗ។ ពួកថៅកែសិប្បនិម្មិតក្រៅប្រទេសទាំងអស់នេះគឺសុទ្ធតែចេញពីប្រភពពួកហិតការ ពួកចោរ ប្លន់ និងពួកចាញ់ល្បែងដឹកសីប៉ៅឡៃ ត្រូវបានផ្តល់នាទីលាងលុយក្រខ្វក់អោយគណបក្សប្រជាជនកម្ពុជា និងអោយអាហ៊ុនសែន ព្រមទាំងជួយលក់គ្រឿងញៀន និងរកម៉ូយគ្រឿងញៀន ប្រទាក់ក្រឡាជាមួយក្រុមម៉ាហ្វីយ៉ាក្រៅប្រទេស ព្រមទាំងមានតួនាទីទទួលបានគណៈប្រតិភូចារកម្ម ពួកឧក្រិដ្ឋកម្មឆ្លងដែន ឬសាច់ញាតិអាហ៊ុនសែនអោយមានកន្លែងស្នាក់នៅហូបចុក និងផ្តល់មធ្យោបាយដឹកជញ្ជូនសព្វបែបយ៉ាង។ លើសពីនេះទៅទៀត ពួកលាងលុយក្រខ្វក់អស់ទាំងនេះបានដើរតួនាទីជាអ្នកមើលថែទាំ និងផ្គត់ផ្គង់ដល់ក្រុមបងតូចបងធំ (Gangsters) ហើយក្រុមបងតូចបងធំក៏មានតួនាទីការពារពួកគេ និងធ្វើជាឧបករណ៍ប្រើប្រាស់របស់ពួកគេតាមតំរូវការចាត់តាំងរបស់បក្ស ឬថ្នាក់លើក្នុងការចរាចរគ្រឿងញៀន គំរាមកំហែងឬរំខានដល់អ្នកជាតិនិយមខ្មែរនិងតាមដានសកម្មជនបក្សប្រឆាំងជាដើម។ ល។ សូមបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា និងហ៊ុនសែន ព្រមទាំងក្រុមគ្រួសារត្រកូលហ៊ុន បានលេបត្របាក់លុយជំនួយបរទេសចាប់ពី១៩៩៣-២០១២មានចំនួន**៥០០០លានដុល្លារ**សហរដ្ឋអាមេរិក។ **ហ៊ុនសែន** បានខ្ចីលុយប្រទេសចិនមានទឹកប្រាក់ដល់ទៅ**៤ពាន់លានដុល្លារ**សហរដ្ឋអាមេរិកបន្ថែមទៅលើលុយកម្ចីបរទេសចំនួន**៧ពាន់លានដុល្លារ**សហរដ្ឋអាមេរិក។ រដ្ឋាភិបាលហ៊ុនសែនបានលេបត្របាក់លុយចំណូលជាតិចំនួន**៥០០លានដុល្លារ**សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ ប្រទេសកម្ពុជា បានបាត់បង់ចំណូលថវិការដែលបានមកពីកាប់ព្រៃឈើដល់ទៅចំនួន**៥០០លានដុល្លារ**សហរដ្ឋអាមេរិកជាប្រចាំឆ្នាំ ត្រូវបានលេបត្របាក់ដោយក្រុមភេរវកម្ម **CPP** និង**ហ៊ុនសែន**។ ដកស្រង់ចេញពីសៀវភៅ **“វិបុលស ខ្មែរធ្វើពលកម្មក្នុងពិភពអន្តរការ”** ជាភាសារខ្មែរដែលសរសេរដោយលោកវិបុលស**គិនចាន់ដារ៉ា**ចាប់ពីទំព័រទំព័រ១៣០-១៣២ និងទំព័រ១៣៤-១៣៦, និងទំព័រ៣៣៨-៣៣៩ និងទំព័រ១៤៨ posted by Ki-Media on Thursday, November, 2012, access on March 05, 2017, Website:

<https://app.box.com/s/npdv6razwo0jkb5ad2ie>

-វិស័យហិតការ(Drugs Systematic Organization):

វិស័យហិតការគឺជាដង្ហើមសេដ្ឋកិច្ចរបស់គណបក្សប្រជាជនកម្ពុជា។ អ្នកដែលបង្រៀនហ៊ុនសែននិងគណបក្សប្រជាជនកម្ពុជាអោយចេះជួញដូរគ្រឿងញៀនមុនដំបូងគេបង្អស់គឺលោក**ថេងប៊ុនម៉ា**នៃក្រុមហ៊ុនថៃប៊ុនរ៉ុង។ ដើម្បីកំទេចពួកបាក់គី(ជាក្រុមឃាតករដែលនៅដែលមានតួនាទីដើរប្លន់និងសំលាប់ប្រជាជនខ្មែរតាមផែនការរបស់យួនដាក់ទិសអោយ)បំបិទភស្តុតាងជានស្នាម និងដើម្បីអោយជំនួញគ្រឿងញៀនចរាចរណ៍ក្នុងប្រទេសបានប្រសើរ និងក្នុងគោលដៅពង្រាយប្រពន្ធិចារកម្មពាស់ពេញប្រទេសកម្ពុជាដើម្បីតាមដានសេវាការណ៍និងសំលាប់អ្នកស្នេហាជាតិខ្មែរគ្រប់បក្សអោយវិនាសហិនហោចនោះគណបក្សប្រជាជនកម្ពុជាក៏បានបង្កើតអង្គការក្រុមយុវជនពិសេស S.O.Y (Special Organization of Youths)នៅឆ្នាំ១៩៩៧ បន្ទាប់ពីរដ្ឋប្រហារនាខែកក្កដាឆ្នាំ ១៩៩៧។ លោក**កែណ្ណចំរើន**ដែលឈ្មោះដើមហៅ**ហ៊ុនតារ៉ា** ត្រូវបានអា**ហ៊ុនសែន** ចាត់តាំងអោយបង្កើតក្រុមបងតូចបងធំ(Gangsters) ទូទាំងប្រទេសនៅឆ្នាំ១៩៩៧ដែលគ្រាន់តែក្រុងភ្នំពេញមាន៦២ក្រុម។ ក្រុមបងតូចបងធំ(Gangsters) ក្រៅពីចែកចាយគ្រឿងញៀន និងទិញគ្រឿងញៀនប្រើប្រាស់គឺមានតួនាទីលូចរកប្លន់ជំរិតប្រជាជនខ្មែរដើម្បីរកលុយអោយគណបក្សប្រជាជនកម្ពុជា និងសំលាប់ប្រជាជនខ្មែរយ៉ាងអាណាធិបតេយ្យចាប់ពីឆ្នាំ

១៩៩៧ដល់ឆ្នាំ២០១២គឺត្រូវបាន**ហ៊ុនសែន**បញ្ជប់ទៅវិញដោយបាញ់សំលាប់មេបងធំ ចាប់ដាក់គុក ហើយនិងល្ងង់យកទៅឆក់ខ្សែភ្លើងនៅកោះពេជ្រ ដែលបណ្តាលអោយប្រជាជនខ្មែរស្លាប់ជាច្រើន ជាមួយក្រុមបងធំបងតូច។ លោកកែនចំរើនត្រូវបានគណបក្សប្រជាជនកម្ពុជា និងហ៊ុនសែន ចាត់ តាំងអោយដើរតួជាថៅកែថ្នាំញៀនហ្វែរមីន និងមានតួនាទីនាំគ្រឿងញៀនចេញទៅក្រៅប្រទេសចំនួន ៥៦ប្រទេសដោយមានបណ្តាញម៉ាហ្វីយ៉ាង និងក្រុមលាងលុយក្រខ្វក់របស់អាហ៊ុនសែនជាអ្នកជួយ សំរួលក្នុងចរាចរគ្រឿងញៀន។ ខ្ញុំបានសួរលោក**កែណចំរើន**នៅក្នុងគុកព្រៃ-ស ក្នុងខែធ្នូឆ្នាំ២០០៦ ថា តើគណបក្សប្រជាជននិងហ៊ុនសែនអោយអ្វីខ្លះដល់បងពេលនាំថ្នាំញៀនហ្វែរមីនចេញទៅក្រៅប្រទេស នោះ? លោកកែណចំរើន បានឆ្លើយមកខ្ញុំថា**“ក្រៅពីបានដឹកស៊ីស្រីញីអូរបងរាំវែកសប្បាយកំសាន្ត នោះ គឺគាត់បានបង្កប់ថ្នាំហ្វែរមីនចំនួន៥គីឡូទៅ១០គីឡូក្រាម ក្នុងគ្រឿងញៀនរាប់គោនរបស់គណ បក្សប្រជាជនកម្ពុជាដូចជាករណីគាត់ដើរតួជាថៅកែធំនាំថ្នាំញៀនហ្វែរមីនចំនួន៥គោន ទៅកាន់ ប្រទេសម៉ាឡេស៊ី គឺគាត់មិនត្រឹមយកថ្នាំហ្វែរមីន១០គីឡូក្រាមរបស់គាត់លក់ចំណេញបានលុយ ប៉ុណ្ណោះទេ ថៅកែម៉ាឡេស៊ីគេនាំគាត់ដប់លៀងថ្នាំហ្វែរមីនជាមួយថៅកែថៃ-ចិន និងអឺរ៉ុប ហើយ គ្រាន់តែកំទេចគ្រឿងញៀនធ្លាក់ចេញពីគុកញ៉ាក់នៃបន្ទប់ដប់លៀងថ្នាំហ្វែរមីន ក៏អ្នកបំរើប្រមូលបានរាប់ គីឡូលក់ដែរ។ពេលគាត់នាំថ្នាំហ្វែរមីនទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ គាត់បានដូរលិខិតឆ្លង ដែន និងដូរឈ្មោះជា**កែន-ដាវីដ** ដោយមានមេក្រុមបងតូចបងធំ(Gangsters) និងក្រុមម៉ាហ្វីយ៉ាអន្តរ ជាតិជាអ្នកជួយសំរួលបែងចែកទៅកាន់រដ្ឋផ្សេងៗ។ លោកកែណចំរើនបានបញ្ជាក់ថាពេលនាំថ្នាំញៀន ហ្វែរមីនបានជោគជ័យគឺ**គាត់បានអោយមេក្រុមបងធំបងតូចដែលរត់ថ្នាំញៀនហ្វែរមីនអោយគាត់នៅទី នោះក្នុងម្នាក់ៗចំនួន១០ម៉ែនដុល្លារសំរាប់ចាយវាយ ហើយទោះបីជាថ្ងៃធម្មតាមិនមានថ្នាំញៀននាំចូល ក៏គណបក្សប្រជាជនកម្ពុជាអោយមេក្រុមបងតូចបងធំចាយលេងក្នុងមួយថ្ងៃ៥០០ដុល្លារទៅ ១០០០ដុល្លារដែរ ព្រោះពួកវាមានតួនាទីការពារពួកថៅកែក្លែងក្លាយលាងលុយក្រខ្វក់អោយគណបក្ស ប្រជាជនកម្ពុជានៅក្រៅប្រទេស។****

ពួកក្រុមបងតូចបងធំទាំងអស់នៅរវល់មាញឹកតែពេលនាំថ្នាំញៀនហ្វែរមីនត្រូវបានចូលដល់ ក្នុងដែនដីក្រៅប្រទេសតែប៉ុណ្ណោះ តែថ្ងៃធម្មតា ពួកវាត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់ពួកវា អោយស៊ីដឹង ឬលេងល្បែងនៅជុំវិញបរិវេណរង្គសាល ភោជនីយដ្ឋាន និងហាងលក់ទំនិញដែល គ្រប់គ្រងដោយពួកលាងលុយក្រខ្វក់ ឬហៅថាថៅកែបម។ លោកកែណចំរើន មិនត្រឹមតែដើរតួជា ថៅកែថ្នាំញៀនជួសមុខអោយគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងជា ឃាតករនិងចូររបស់គណបក្សប្រជាជនសំរាប់តាមឈ្លបជាសំដាត់អមក្រុមឃាតករនៃក្រុមអាវខ្មៅឬ ហៅក្រុមអត្តឃាតពិសេស ដូចជាករណីហ៊ុនសែនបានបញ្ជាអោយលោកម៉ូ-សុដាន់ បាញ់សំលាប់ លោកឧត្តមសេនីយដែលលូចដឹកឈើទៅថៃ(បញ្ជារ ថ្នាក់លើអោយដឹកទៅកាន់រៀតណាម)។ ពេល លោកម៉ូសុដាន់ចូលដល់ក្នុងវីឡាឧត្តមសេនីយនៅស៊ីតេនៃក្រុងកំពង់សោមគឺលោកម៉ូសុដាន់ បាន ឃើញសាកសពៗទាហ៊ាន១២នាក់ស្លាប់ទៅហើយ ហើយគាត់បន្តចូលដល់បន្ទប់លលោកឧត្តម សេនីយដែលកំពុងរួមរក្សជាមួយស្រី។ លោកម៉ូសុដាន់គ្រាន់តែផ្ទុះលោកឧត្តមសេនីយ ហើយមិន ទាន់ទាំងបាញ់ផង លោកកែណចំរើនក៏បាញ់បានមុន ហើយរឡាតផ្លោះរបងចេញបាត់ទៅ។ លោកម៉ូសុដាន់ក៏បាញ់បន្ថែមតាមក្រោយ។ ពេលសំលាប់រួចហើយពេលល្ងាច ពួកឃាតករនិង អង្គរក្សហ៊ុនសែនមានចំនួន៥ឡានក៏ដប់លៀងស៊ីដឹកដុតគោក្លែមនៅលើភ្នំស៊ីតេនៃក្រុងកំពង់សោម។

នីតិវិធីយុទ្ធសាស្ត្រនៃជំនួញគ្រឿងញៀនរបស់គណបក្សប្រជាជនកម្ពុជាក្នុងការនាំគ្រឿងញៀនចេញទៅក្រៅប្រទេសឬទៅកាន់ប្រទេសធំៗនោះ គឺដំបូងបង្កើតហាងលក់ទំនិញ ភោជនីយដ្ឋាន ឬរង្គសាល...ដែលមានជនជាតិចិន ខ្មែរ ឬយួនដើរតួជាថៅ ហើយបន្ទាប់បង្កើតក្រុមបងបងបងតូច (Gangsters)ប្រទាក់ក្រឡាទិញផ្លូវពីថ្នាក់ដឹកនាំអាជ្ញាធរដែនដី និងប្រទាក់ក្រឡាជាមួយនឹងបណ្តាញម៉ាហ្វីយ៉ានៅក្រៅប្រទេស ទើបចាប់ផ្តើមដំណើរការជួយដូរគ្រឿងញៀនដោយមានស្ថានទូតនិងស្ថានកុងសុលជាអ្នកសំរួលមធ្យោបាយដឹកជញ្ជូន។ រដ្ឋាភិបាលក្រៅប្រទេសដែលចង់ចាប់គ្រឿងញៀនរបស់អាហ៊ិនសែនគឺត្រូវតាមដានដំណើរទាក់ទងរបស់មេក្រុមបងបងតូចបងធំ(Gangsters) ថៅកែហាង ឬរង្គសាលដែលពាក់ព័ន្ធនឹងក្រុមហិតការរបស់អាហ៊ិនសែន និងឆែកឆេរយានជំនិះឬមធ្យោបាយដឹកជញ្ជូនរបស់ស្ថានទូតឬស្ថានកុងសុលខ្មែរ នោះនឹងរកឃើញតំរុយគ្រឿងញៀនរបស់អាហ៊ិនសែនជាមិនខាន។ ក្រុមចារកម្មក្រៅប្រទេសរបស់អាមុខឆ្នែហ៊ិនសែនដែលមានរូបភាពជាក្រុមបងបងតូច (Gangsters)ដូចជាក្រុមអាត្រដាល ក្រុមអាតាំង ក្រុមអាបារាំង ក្រុមអា-ស ក្រុមអាខ្មៅ ក្រុមអាមូក អាហាយ ក្រុមអាប៊ីយេBK ឬក្រុម**អាចោរពិសិទ្ធិ**ជាដើម បានដើរតួនាទីរត់គ្រឿងញៀនអោយហ៊ិនសែនពីរដ្ឋមួយទៅរដ្ឋមួយ និងតែងប្តូររដ្ឋឬប្តូរផ្ទះ ប្តូរទីលំនៅតាមរដ្ឋទៅរដ្ឋនីមួយៗជាញឹកញាប់ ឬក៏ជួលផ្ទះច្រើនកន្លែងនៅក្នុងពេលតែមួយដើម្បីបង្រៀងដានប៉ូលីស។ នៅពេលក្រុម**អាចោរពិសិទ្ធិ** និងបក្សពួកវាដឹកអាវុធពីប្រទេសធំៗទៅប្រទេសកម្ពុជាគឺពួកវាប្រើរូបភាពជាអ្នក**ជួញដូរទៅកាន់ប្រទេសកម្ពុជា**ឬក៏



ហ៊ិន-ជា

សីលឃ្លូលដឹកឡានជញ្ជូនឡានពីប្រទេសធំៗទៅកាន់ប្រទេសកម្ពុជា ឬមានរូបភាពជាអ្នកជំនួញដឹកទំនិញពីប្រទេសធំៗទៅកាន់ប្រទេសកម្ពុជា ហើយមានទំនាក់ទំនងនឹងមេជួញដូរអាវុធជិតនៅស្រុកខ្មែរឈ្មោះ**ហ៊ិន-ជា**។ **ហ៊ិន-ជា**គឺមានជំនាញខាងជួញដូរអាវុធក្រៅផ្លូវរដ្ឋសំរាប់លក់អោយ**ក្រុមសង្គមឯកជន**នៅស្រុកខ្មែរដែលមាននាមថាក្រុមកងកំលាំងប្រដាប់អាវុធដើរតួជាក្រុមបងបងបងតូចដើម្បីលួចប្តូរឬសំលាប់ប្រជាជនខ្មែរខុសច្បាប់ដោយប្រើលេសអសន្តិសុខសង្គម។ **ហ៊ិន-ជា** ធ្លាប់ប្តូរដីប្រជាជនខ្មែរនៅក្រុងបោយប៉ែតនៅឆ្នាំ២០០៥ ហើយបានបាញ់សំលាប់ម្ចាស់ដីស្លាប់អស់៨នាក់ តែពិតមាននេះត្រូវបានកប់ចោល។ក្រៅពីដឹកអាវុធនិងគ្រឿងប្រល័យចូលស្រុកខ្មែរនោះគឺ


ពួកក្រុមហិតការអស់ទាំងនេះបាននាំថ្នាំញៀនពីប្រទេសកម្ពុជាទៅកាន់ប្រទេសធំៗ រួមទាំងការជួញដូរមនុស្សថែមទៀតផង។ ដូចករណី**អាចោរពិសិទ្ធិ** រកស៊ីជួយដូរមនុស្សតាមរយៈការចុះអេតាស៊ីវិលក្លែងក្លាយធ្វើជាថ្មីប្រពន្ធ! សូម្បីតែប្រពន្ធអាចោរពិសិទ្ធិនៅស្រុកខ្មែរ ក៏វាអោយអាខ្មៅចុះលិខិតអាពាហ៍ពិពាហ៍ក្លែងក្លាយ ដើម្បីធានាប្រពន្ធរាមកប្រទេសក្រៅ ហើយអាចោរពិសិទ្ធិសន្យាថានឹងអោយពាមមិនដុល្លាទៅអាខ្មៅ ចំណែកអាចោរពិសិទ្ធិខ្លួនវាវិញគឺវាធានាអ្នកផ្សេងដើម្បីយកលុយ៥ម៉ឺនដុល្លាតែ**អាចោរពិសិទ្ធិ**គឺវាមិនអោយលុយអាខ្មៅទេគឺគ្រាន់តែទិញ I-pack,និង I-phone អោយអាខ្មៅដើម្បីបញ្ជាតអោយធានាប្រពន្ធរាមកប្រទេសក្រៅតែប៉ុណ្ណោះ តែចំណែក **អាខ្មៅ** វិញក៏មិនអស់ដែរគឺ**ទៅស្រុកខ្មែរបញ្ចុះបញ្ចូលប្រពន្ធអាចោរពិសិទ្ធិ វ៉ែសិចដល់ស្នែកស្នប់**ទើបព្រមទៅស្ថានទូតនៃប្រទេសក្រៅដើម្បីចុះលិខិតអាពាហ៍ពិពាហ៍ធានា**ប្រពន្ធអាចោរពិសិទ្ធិ**។ ដោយសារតែពួកសង្គមឯកជននៅក្រៅប្រទេសភាគច្រើនជាពួកល្ងង់ខ្លៅ ទើបធ្វើអោយអាមុខឆ្នែហ៊ិនសែន បោកប្រើយ៉ាងងាយបំផុតសំរាប់ធ្វើជាឧបករណ៍ជួញដូរថ្នាំញៀន ជួញដូរអាវុធនិងជួញដូរមនុស្ស រកលុយរាប់លានដុល្លាសហរដ្ឋ

អាមេរិកអោយអាមុខឆ្នៃហ៊ុនសែន។ រាល់យុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរគ្រឿងញៀន ដ៏ធ្ងន់ធ្ងរអាវុធ ដ៏ធ្ងន់ធ្ងរ មនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន គឺសុទ្ធតែធ្វើតាមបែបយុទ្ធសាស្ត្រហ៊ុនតូ សុទ្ធសាធគឺនៅស្តេចថ្នាំញៀន

| | |
|---|--|
|  <p>Hun To is a drug's king in Cambodia and the new Khun Sa in Asia.</p> | <p>ឈ្មោះហ៊ុនតូ បានដឹកថ្នាំញៀនហ្វែរមីនទៅកាន់ប្រទេសអូស្ត្រាលីម្តងៗគឺអាហ៊ុនតូបានប្រទាក់បណ្តាញជាមួយថ្នាក់ដឹកនាំមន្ត្រីប៉ូលីសជាន់ខ្ពស់នៃបណ្តាប្រទេសផ្សេងៗដែលហ៊ុនតូ ដឹកគ្រឿងញៀនឆ្លងកាត់នៅក្នុងទ្វីបអាស៊ី។ ចំពោះករណីហ៊ុនតូ នាំថ្នាំញៀនហ្វែរមីន ទៅកាន់ប្រទេស</p> |
| <p>The Sydney Morning Herald on March 26, 2012, Drugs: our man in Cambodia http://www.smh.com.au/national/investigations/drugs-our-man-in-cambodia-20120325-1vsiz.html</p> | |

អូស្ត្រាលីនោះ ហេតុអ្វីក៏មិនត្រូវការទុកអូស្ត្រាលីបដិសេធទិដ្ឋាការរបស់ហ៊ុនតូ ដើម្បីរារាំងប៉ូលីសអូស្ត្រាលីមិនអោយមានការចាប់ខ្លួនហ៊ុនតូ ដោយយកលេសខ្លាចខ្លួនទំនាក់ទំនងការទុក។ ឬមួយក៏ខ្លាច ហ៊ុនសែន ដាក់ទោទណ្ណសេដ្ឋកិច្ចមិនលក់ថ្នាំញៀនហ្វែរមីនអោយអូស្ត្រាលី? ពិបាកនឹងជឿណាស់ប្រទេសធំៗគេត្រូវការថ្នាំហ្វែរមីនដើម្បីផលិតថ្នាំបំបាត់ការឈឺចាប់ (pain killer) ថ្នាំសន្លប់ប្រើមុនពេលវះកាត់ ថ្នាំសប្បាយ។ល។ ចុះហេតុអ្វីក៏គេមិនដាំដើមអាភៀនដោយខ្លួនឯងដើម្បីចំរាញ់យកសារជាតិ Morphine ចាំបាច់ទៅទិញថ្នាំញៀនហ្វែរមីនពីអាហ៊ុនសែនធ្វើអ្វី? ឬមួយក៏ខ្លាចអាហ៊ុនសែន មិនមានលុយគ្រប់គ្រាន់បង្កើនឃាតករសំលាប់ប្រជាជនខ្មែរ? ឬមួយក៏ប្រទេសធំៗទាំងអស់នោះ ធ្វើក្នុងគោលបំណងសំរេចផែនការរបស់លោកយូសែបស្តាលីន (Joseph Stalin) ដើម្បីបំប៉នយួនអោយក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ ហើយក៏ជួយសេដ្ឋកិច្ចយួនអោយរីកចំរើនដោយជួយទិញទំនិញយួននិងទិញថ្នាំហ្វែរមីនពីអាហ៊ុនសែន ហើយកាលណាពួកវាមានលុយច្រើននោះពួកវាអាចបង្កើនឃាតករសំលាប់ប្រជាជនខ្មែរគ្រប់រូបភាព និងតាមដានប្រជាជនខ្មែរគ្រប់សកម្មភាពជីវិតនៃការរស់នៅប្រចាំថ្ងៃ។

សូមកុំភ្លេចថាមនុស្សដែលយួននិងអាហ៊ុនសែនប្រើអស់តំលៃហើយ គឺលទ្ធផលមិនខុសពីក្រុមបងតូចបងធំនៃក្រុម S.O.Y, Backy, Death's Squad នោះទេគឺត្រូវអាហ៊ុនសែន សំលាប់បំបិទចោល និងស្លាប់យ៉ាងវេទនាដូចជាអាវ៉ាស្មាច់ជាដើម។ សូមរំលឹកថាអាវ៉ាស្មាច់គឺអង្គរក្សក្រុមអាវខ្មៅនៃកងអគ្គឃាតពិសេស Death's Squad របស់អាមុខឆ្នៃហ៊ុនសែន។ អាវ៉ាស្មាច់ត្រូវបានអាហ៊ុនសែន

| | |
|---|--|
|  | <p>ប្រើជំរិតមនុស្សជាច្រើនករណីនិងទទួលបានលុយរ៉ាប់រយលានដុល្លារ។ តាមប្រភពលោកហាងរុថា (ជាកងរាជអាវុធហត្ថ និងជាបងប្រុសហាងរុថី ហៅយមរាជ) ដែលជាអ្នករាយការណ៍អំពីអាវ៉ាស្មាច់ បានបោះថង់ខ្មៅចេញពីឡាននៅមុខក្រសួងការពារជាតិទៅអោយបងប្រុសបង្កើតរបស់គាត់ក្នុងថ្ងៃដែលយកលុយពីការចាប់ជំរិតទៅអោយអាហ៊ុនសែន។ នៅពេលអាហ៊ុនសែនដឹងថាលុយដែលបានពីចាប់ជំរិតគឺបាត់ ៥មិនដុល្លាសហរដ្ឋអាមេរិកគឺបានធ្វើអោយហ៊ុនសែនខឹងយ៉ាងខ្លាំងហើយក៏បញ្ជាអោយអាសុជាវ៉ារៀបចំបិទចោល។</p> |
| <p>អាវ៉ាស្មាច់</p> | |

នៅមុនពេលបាញ់សំលាប់អាវ៉ាស្មាច់នោះ ជាសុជាវ៉ា បានទូរស័ព្ទទៅអាវ៉ាស្មាច់អោយចុះទៅទំលាប់នៅម៉ោង៤ជិតភ្លឺ ហើយយកកំលាំងប៉ូលីសនិងបើកម៉ែដៃប្រទេសស្តាត់បាញ់អាវ៉ាស្មាច់តែម្តង។ លោកហាងរុថា បានធ្លាប់ប្រាប់ខ្ញុំនៅក្នុងគុកព្រៃ-សថា ពួកចោរចាប់ជំរិត សុទ្ធតែត្រូវបានហ៊ុនសែន និង

ជាសុជាតិ គួសដៅផ្លូវអោយ ហើយដាក់រាយកំលាំងប្រដាប់អាវុធស្លៀកពាក់សិរិលអមការពារចោរ ជំរិតទាំងអស់នោះ រហូតដល់យកលុយបានទៅប្រគល់អោយហ៊ុនសែនហើយ ទើបកងកំលាំងប្រដាប់ អាវុធបំបែកគ្នា។ បន្ទាប់មកចោរជំរិតទាំងនោះ ត្រូវបានគេហៅចូលបារសីដឹកជប់លៀង ផ្តល់ថ្នាំញៀន និងផ្តល់ស្រីស្អាតអោយ ព្រមទាំងអបអរដោយពាក្យបញ្ជោរសរសើរលើកទឹកចិត្ត និងមានការសន្យា អោយបំពេញបេសកកម្ម(ជំរិតមនុស្ស)នៅពេលក្រោយៗទៀត។

នយោបាយបំពុលរបស់អាមុខឆ្កែហ៊ុនសែននិងយួនកុម្មុយនីស្តក្រុងហាណូយគឺមិនត្រឹមតែយក ល្បែង ស្រី ស្រា ដុល្លា និងថ្នាំញៀនបំពុលខ្មែរក្រៅប្រទេសអោយពុលរីកសរសើរតែគណ



ម៉ុ-ភីឌី (ឆ្វេង) និងកូនប្រុស ឡេ-ជីកថ(ស្តាំ)

បក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះទេគឺសូម្បីតែតំណាងរាស្ត្រ សហរដ្ឋអាមេរិកមានដើមកំណើតជាខ្មែរក៏កំពុងស្ថិតក្នុង ស្ថានភាពបំពុលរបស់អាមុខឆ្កែហ៊ុនសែនផងដែរ។ យើង ឆ្ងល់ខ្លាំងណាស់ហេតុអ្វីការការជួញដូរថ្នាំញៀនហេរ៉ូអ៊ីន របស់អាមុខឆ្កែហ៊ុនសែននាំចេញទៅកាន់៥៦ប្រទេសបាន រលូនខ្លាំងម្ល៉េះ? ឬមួយក៏តាមប្រទេសធំៗនិមួយៗគឺសុទ្ធតែ មានមន្ត្រីធំៗឬតំណាងរាស្ត្រមានមាយាទបែប ម៉ុ-ភីឌី Rady Mom(តំណាងរាស្ត្រនៅរដ្ឋម៉ាសាឈូសេតនៃUSA)?

-វិស័យលុយសុទ្ធ (illegal working money): នៅតាមប្រទេសមហាអំណាចធំៗ គឺអ្នកធ្វើការត្រូវ តែបង់ពន្ធអោយរដ្ឋតាមច្បាប់តំរូវអោយ ប៉ុន្តែភ្នាក់ងាររបស់អាហ៊ុនសែន បានបើកភ្នាក់ងារលុយសុទ្ធ (illegal working money agency) ផ្តល់លក្ខណៈងាយស្រួលដល់ក្រុមហិតការ និងក្រុមចារកម្មរបស់ អាហ៊ុនសែន រកចំណូលបន្ថែមបានស្រួលបន្ថែមលើចំណូលចារកម្មរបស់ពួកគេ ហើយដោយសារតែ ការងារលុយសុទ្ធនេះហើយធ្វើយខ្មែរក្រៅប្រទេសមួយចំនួនដែលសីលុយរដ្ឋចង់បានប្រាក់ចំណូល បន្ថែម គឺត្រូវតែចូលបំរើគណបក្សប្រជាជនកម្ពុជាដើម្បីទទួលបានការងារលុយសុទ្ធជឺតាមរយៈ ភ្នាក់ងារលុយសុទ្ធ (illegal working money agency) របស់អាហ៊ុនសែន។ ភ្នាក់ងារលុយសុទ្ធរបស់អាហ៊ុ នសែនទាំងនេះគឺពួកវាពូកែទិញទឹកចិត្តមន្ត្រីពួកស្បែក-ស ខ្លាំងណាស់ដោយសារតែពួកវាដឹងពីចំណុច ខ្សោយរបស់ពួកស្បែក-ស ដែលចូលចិត្តស្រាឆ្ងាញ់ និងស្រីស្រស់ដឹកសី ជប់លៀងរាំភែកវែអែប សីអបលើកដើងបញ្ជោរសរសើរ ហើយបើគិតជាចំណូលពួកមេប៉ូលីសស្បែក-សគឺគ្រាន់តែទប់ នឹងការចំណាយ(Pay Bill)គឺវាអស់ទៅហើយតើបានលុយឯណាទៅទិញស្រាឆ្ងាញ់និងក្លែងស្រីស្រស់ សោភាពនោះគឺមានតែបិទភ្នែកម្ខាង និងបើកភ្នែកម្ខាងរុញទូកបណ្តោយទឹកបណ្តោយអោយពួកភ្នាក់ងារ លុយសុទ្ធ និងពួករត់ថ្នាំញៀនរបស់អាហ៊ុនសែន ធ្វើតាមចិត្តចង់ទៅចុះ!!!។

-វិស័យសុខភាពសង្គមWelfare: ធ្វើអោយខ្មែរក្រៅប្រទេសមួយចំនួនប្រែក្លាយទៅជាចារកម្មរបស់ យួនកុម្មុយនីស្តនិងរបស់ហ៊ុនសែន ដោយសារពួកគេមានលេសជាជនអសមត្ថភាពឬជនពិការដោយ ប្រទាក់ក្រឡាជាមួយបណ្តាញហ៊ុនសែននិងយួនដែលធ្វើការក្នុងមន្ទីរពេទ្យ ទើបពួកគេទទួលបានលិខិត ពីវេជ្ជបណ្ឌិត បញ្ជាក់ថាពួកគេអសមត្ថភាព ឬពិការ ឬជំងឺវ៉ែមិនអាចធ្វើការបាន ហើយយក លេសទាំងនេះសីលុយរដ្ឋ ដោយពួកគេមានឱកាសធ្វើការលុយសុទ្ធ និងមានពេលទំនេរច្រើនសំ រាប់តាមដានអ្នកស្នេហាជាតិខ្មែរតាមរយៈComputer interfaces នៃបច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរក្បាល Brain Chip Technology, Spy bug, RFID, ។ល។និង។ល។

សរុបសេចក្តីទៅគឺដោយសារតែផែនការរបស់លោកយូសែបស្តាលីនដែលចាត់អាហូជីមិញ អោយបង្កើតបក្សកុម្មុយនីស្ត៍ឥណ្ឌូចិន និងនៅអាស៊ីអាគ្នេយ៍ ធ្វើអោយមហាអំណាចនានាបានជួយ ជ្រោងជ្រងំយូនអោយក្លាយជាមហាអំណាច ដោយផ្តល់មធ្យោបាយអោយយូនសំលាប់ខ្មែរនិង រំលាយពូជសាសន៍ខ្មែរអោយវិនាសហិចហោចស្លាប់អស់រាប់លាននាក់ ធ្វើអោយខ្មែរបាត់បង់ទឹកដី បាត់បង់ធនធានធម្មជាតិ បាត់បង់ធនធានមនុស្ស បាត់បង់វត្ថុសម្បត្តិជាតិ និងធ្វើអោយប្រជាជន ខ្មែរស្ថិតនៅក្រោមនឹមត្រួតត្រារបស់យូនក្នុងឋានៈជាទាសករដាច់ថ្លៃរហូតមកដល់បច្ចុប្បន្ននេះ។

ដោយសារតែបណ្តារប្រទេសមហាអំណាចនានានាំគ្នាបំប៉នយូនអោយក្លាយជាមហាអំណាចនៅអាស៊ី អាគ្នេយ៍នោះ បានធ្វើអោយប្រជាជាតិខ្មែរត្រូវបានប្រែក្លាយជាទាសកររបស់យូនទាំងផ្លូវចិត្ត(ប្រើវិបិខូរ ក្បាល Brain Chip implanted បញ្ជារខួរក្បាលខ្មែរសំលាប់ខ្មែរ និងបំបាត់សេរីភាពគ្រប់យ៉ាង) និង ទាសករផ្លូវកាយ(ត្រូវបានយូននិងអាយ៉ាងវាឈ្មោះហ៊ិនសែនសំលាប់ ចាប់ដាក់គុកធ្វើទារុណកម្មវៃទាត់ ឆាក់ទោតាមអំពើចិត្ត)។ ប្រជាជនខ្មែរតែងសង្ឃឹមលើប្រទេសមហាអំណាចជួយដោះខ្មែរចេញពីនឹម ត្រួតត្រារបស់យូន និងចេញពីអំណាចផ្តាច់ការព្រៃផ្សៃរបស់អាហ៊ិនសែន តែគួរអោយខកចិត្តគឺបាន ត្រឹមតែស្តាប់ចំរៀងដ៏សែនពិរោះរបស់មហាអំណាចដែលប្រើពាក្យដដែលៗ**“គាំពារសិទ្ធិមនុស្ស និង លិទ្ធិប្រជាធិតេយ្យខ្មែរ”** ប៉ុន្តែពួកគេបែរជាផ្តល់អាវុធទំនើបៗអោយយូនដូចជាមីស៊ីល សារជាតិ ពុលវីអិច(VX nerve agent) ផ្តល់លុយជំនួយ និងកម្ចីអោយហ៊ិនសែន ជួយទិញថ្នាំញៀនហេរ៉ូអ៊ីន របស់គណបក្សប្រជាជនកម្ពុជានិងហ៊ិនសែន ផ្តល់បច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរក្បាល(Brain Chip Technology or Nanotechnology)អោយអាហ៊ិនសែន និងយូនកុម្មុយនីស្ត៍យកមកបំផ្លាញខួរក្បាលរវេជន នយោបាយខ្មែរ និងគ្រប់គ្រងខួរក្បាលមេដឹកនាំខ្មែរអោយធ្វើតាមបញ្ជារយូន និងសំរេចផែនការយុទ្ធ សាស្ត្ររបស់យូនក្នុងការរំលាយជាតិសាស្ត្រខ្មែរ និងដាក់កំហិតជនជាតិខ្មែរអោយរស់នៅក្រោមនឹម ត្រួតត្រារបស់យូនក្នុងលក្ខណៈជាទាសករ ឬសត្វធាតុនៅក្នុងដែនដីកំណើតរបស់ជាតិខ្មែរ។ ប្រជា រាស្ត្រខ្មែររស់នៅក្នុងមហាសាគរឈាម និងទឹកភ្នែក ដែលលាយលំទៅដោយមហាទុក្ខសោក ការឈឺ ចាប់ ការនិរាស្ត្រព្រាត់ប្រាស់ ដែលស្គាល់តែកាប់សំលាប់ ឆក់ប្លន់ ចាប់ចង គុកច្រវាក់ខ្មោះឃ្លៀង និងទារុណកម្មព្រៃផ្សៃគ្រប់យ៉ាងដែលធ្វើដោយយូនកុម្មុយនីស្ត៍ក្រុងហាណូយ និងអាយ៉ាងរបស់វាគឺ ហ៊ិនសែន និងគណបក្សប្រជាជនស្តីគេនោះ។ ប្រជាជាតិខ្មែរក្រៅប្រទេសគឺគ្មានអ្វីក្រៅពីរើបំរះ **ដោយ ហ៊ានតវ៉ាជាមួយមហាអំណាចអោយបញ្ឈប់ ឬកាត់ផ្តាច់ការប្រើប្រាស់បច្ចេកវិទ្យាចារកម្មគ្រប់គ្រងខួរ ក្បាល Brain Chip Technology or Nanotechnology ដែលប្រើដោយយូនកុម្មុយនីស្ត៍ក្រុងហាណូយ និង កាត់ទោសព្យួរកអាហ៊ិនសែនដូចសាដាំហូសេន ព្រមទាំងសុំអោយមហាអំណាចរៀបចំការបោះឆ្នោត នៅប្រទេសកម្ពុជាជាថ្មីឡើងវិញ និងបញ្ឈប់ការទិញថ្នាំញៀនហេរ៉ូអ៊ីនពីគណបក្សប្រជាជនកម្ពុជា** គឺ មានន័យថាយើងផ្តាច់ប្រពន្ធិចារកម្ម និងផ្តាច់សេដ្ឋកិច្ចពីគណបក្សប្រជាជនកម្ពុជា នោះប្រជាជាតិ ខ្មែរនឹងរួចពីនឹមត្រួតត្រារបស់យូនកុម្មុយនីស្ត៍ ឆ្លងកាត់យុគឯងធិតនាសតវត្សទី២១ និងកសាង ប្រទេសខ្មែរអោយរីកចំរើនដូចពិភពនៃប្រទេសអឺរ៉ុបបន្ទាប់ពីឆ្លងកាត់យុគឯងធិត។

U.S.A. April 15, 2017
By Narith Tieng